

ប្រកាសលេខ ០០៩

ស្តីពីការផ្តល់អាជ្ញាបណ្ណ

ដល់ក្រុមហ៊ុនមូលបត្រ

និងការកំណត់ក្រុមហ៊ុន

មូលបត្រ

២០០៩



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

• (1-425C6) •

គណៈកម្មការមូលបត្រកម្ពុជា

លេខ: ០០៩.....គ ម ក

ប្រកាស

ស្តីពីការផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនមូលបត្រ និងការកាត់ចោលក្រុមហ៊ុនមូលបត្រ

* * * * *

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

និងជាប្រធាននៃគណៈកម្មការមូលបត្រកម្ពុជា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៨/១០៥៥ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៧/០០១ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីមូលបត្ររដ្ឋ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០០៧/០២៨ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះផ្សាយ និងការផ្ទេរមូលបត្រមហាជន
- បានឃើញអនុក្រឹត្យលេខ ៩៧ អនក្រ/បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការមូលបត្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៥៤ អនក្រ.បក ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០០៩ ស្តីពីការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការផ្ទេរមូលបត្រមហាជន
- យោងតាមការអនុម័តនៃសម័យប្រជុំពេញអង្គរបស់គណៈកម្មការមូលបត្រកម្ពុជា នា ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០០៩

ជំពូកទី ១

បទប្បញ្ញត្តិទូទៅ

ប្រការ ១.-

ប្រកាសនេះមានគោលដៅចែងពីបទប្បញ្ញត្តិដើម្បីផ្តល់អាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណ ដល់ក្រុមហ៊ុនមូលបត្រ និងភ្នាក់ងារក្រុមហ៊ុនមូលបត្រ ដោយអនុលោមតាមច្បាប់ស្តីពី ការបោះផ្សាយ និងការផ្ទេរមូលបត្រមហាជន និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពី ការបោះផ្សាយ និងការផ្ទេរមូលបត្រមហាជន។

ប្រការ ២.-

និយមន័យនៃពាក្យបច្ចេកទេស ដែលប្រើប្រាស់នៅក្នុងប្រកាសនេះ ត្រូវបានកំណត់ ក្នុងប្រការនេះ និងមាននៅក្នុងសន្មានុក្រមដែលជាឧបសម្ព័ន្ធនៃច្បាប់ស្តីពីការបោះផ្សាយនិង ការផ្ទេរមូលបត្រមហាជន និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និង ការផ្ទេរមូលបត្រមហាជន ÷

ការចាប់ផ្តើមធ្វើអាជីវកម្ម (Commencement of Business) : សំដៅដល់ការចាប់ ផ្តើមធ្វើអាជីវកម្មរបស់ក្រុមហ៊ុនមូលបត្រ ឬភ្នាក់ងារក្រុមហ៊ុនមូលបត្រ ឬក្រុមហ៊ុនទីប្រឹក្សា វិនិយោគ ឬភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ ក្រោយពីទទួលបានអាជ្ញាបណ្ណ ដោយគិតចាប់ ពីពេលដែលក្រុមហ៊ុនចាប់ផ្តើមជួលបុគ្គលិកដើម្បីបំពេញការងារ សម្រាប់អាជីវកម្មដែលបាន សុំអាជ្ញាបណ្ណ ឬចាប់ពីពេលដែលភ្នាក់ងារក្រុមហ៊ុនមូលបត្រ ឬភ្នាក់ងារផ្តល់ប្រឹក្សា វិនិយោគ ចាប់ផ្តើមធ្វើសកម្មភាពពេលទទួលបានអាជ្ញាបណ្ណ។

ច្បាប់ (Law) : សំដៅដល់ច្បាប់ស្តីពីការបោះផ្សាយ និងការផ្ទេរមូលបត្រមហាជន។

ជន។



បុគ្គលិកជាន់ខ្ពស់ (Senior Staff) : សំដៅដល់បុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុន ដែលមានតំណែងចាប់ពីប្រធានផ្នែករហូតដល់នាយកប្រតិបត្តិ រួមទាំងប្រធានភ្នាក់ងារ ក្រុមហ៊ុនមូលបត្រ ប្រធានប្រតិបត្តិការ បុគ្គលិកជំនាញផ្នែកច្បាប់ និងសវនករផ្ទៃក្នុង។

បុគ្គលមានទំនាក់ទំនងពិសេស (Specially-Related Person) : សំដៅដល់បុគ្គលដូច ខាងក្រោម ÷

១-ករណីបុគ្គលដើមជាបុគ្គល បុគ្គលដែលមានទំនាក់ទំនងពិសេសអាចជា ÷

ក-សហព័ទ្ធ។

ខ-សាខាញាតិលោហិតរហូតដល់ថ្នាក់ទី ៤។

គ-ខ្សែផ្ទាល់នៃបុព្វញាតិ ឬបច្ឆាញាតិរហូតដល់ថ្នាក់ទី ៣។

ឃ-សាខាញាតិតន្តររហូតដល់ថ្នាក់ទី ៣។

ង-ខ្សែផ្ទាល់នៃបុព្វញាតិ ឬបច្ឆាញាតិរបស់បុគ្គលដែលចូលក្នុងគ្រួសាររបស់ បុគ្គលដើមក្នុងនាមជាតួនាទីចិញ្ចឹម និងសហព័ទ្ធរបស់បុគ្គលនោះ។

ច-ម្តាយរបស់បុគ្គលដែលកើតឥតខាន់ស្លា ដែលបុគ្គលឥតខាន់ស្លានោះត្រូវជា ជីដូន ជីតា ឪពុក ម្តាយ កូន ចៅ ឬចៅទួតរបស់បុគ្គលដើម។

ឆ-បុគ្គលដែលរស់នៅដោយពឹងផ្អែកលើប្រាក់ ឬទ្រព្យសម្បត្តិរបស់បុគ្គលដើម និងបុគ្គលដែលរួមរស់ជាមួយបុគ្គលដើម។

ជ-ក្រុមហ៊ុនណាមួយដែលក្នុងនោះ បុគ្គលដើមធ្វើការវិនិយោគ ៣០ (សាម សិប) ភាគរយ ឬលើសពីនេះតែម្នាក់ឯង ឬដោយចូលរួមជាមួយបុគ្គលពាក់ព័ន្ធដូចមានចែង ក្នុងចំណុច (ក) រហូតដល់ (ឆ) នៃចំណុចទី ១ ខាងលើនេះ ឬបុគ្គលដើមមានឥទ្ធិពល លើបញ្ហាសំខាន់នៃការគ្រប់គ្រង ដូចជាការតែងតាំង ឬការបណ្តេញចេញនាយកប្រតិបត្តិ របស់ក្រុមហ៊ុននោះ ឬក្រុមហ៊ុនពាក់ព័ន្ធ។

ឈ-ក្រុមហ៊ុនណាមួយដែលក្នុងនោះ បុគ្គលដើមធ្វើការវិនិយោគ ៣០ (សាម សិប) ភាគរយ ឬលើសពីនេះតែម្នាក់ឯង ឬដោយចូលរួមជាមួយបុគ្គលពាក់ព័ន្ធដូចមានចែង ក្នុងចំណុច (ក) រហូតដល់ (ជ) នៃចំណុចទី ១ ខាងលើនេះ ឬបុគ្គលដើមមានឥទ្ធិពល លើបញ្ហាសំខាន់នៃការគ្រប់គ្រង ដូចជាការតែងតាំង ឬការបណ្តេញចេញនាយកប្រតិបត្តិ របស់ក្រុមហ៊ុននោះ ឬក្រុមហ៊ុនពាក់ព័ន្ធ។



២-ករណីបុគ្គលដើមជាក្រុមហ៊ុន បុគ្គលដែលមានទំនាក់ទំនងពិសេសអាចជា ៖

ក-នាយកប្រតិបត្តិ ឬអភិបាល ឬសហកម្មសិទ្ធិករ។

ខ-សាខាក្រុមហ៊ុន ឬអភិបាល ឬសហកម្មសិទ្ធិករបស់សាខាក្រុមហ៊ុននោះ។

គ-រូបវន្តបុគ្គលដែលវិនិយោគ ៣០ (សាមសិប) ភាគរយ ឬលើសពីនេះ ក្នុងបុគ្គលដើមតែម្នាក់ឯង ឬដោយចូលរួមជាមួយបុគ្គលពាក់ព័ន្ធដូចមានចែងក្នុងចំណុចទី ១ ខាងលើ ឬរូបវន្តបុគ្គលនេះមានឥទ្ធិពលលើបញ្ហាសំខាន់នៃការគ្រប់គ្រងដូចជាការតែងតាំង ឬការបណ្តេញចេញនាយកប្រតិបត្តិរបស់បុគ្គលដើម។

ឃ-ក្រុមហ៊ុនណាមួយដែលក្នុងនោះ បុគ្គលដើមធ្វើការវិនិយោគ ៣០ (សាមសិប) ភាគរយ ឬលើសពីនេះតែម្នាក់ឯង ឬដោយចូលរួមជាមួយបុគ្គលពាក់ព័ន្ធដូចមានចែង នៅក្នុងចំណុច (ក) រហូតដល់ (គ) នៃចំណុចទី ២ ខាងលើនេះ ឬបុគ្គលដើមនេះមាន ឥទ្ធិពលលើបញ្ហាសំខាន់នៃការគ្រប់គ្រងដូចជាការតែងតាំង ឬការបណ្តេញចេញនាយក ប្រតិបត្តិរបស់ក្រុមហ៊ុន ឬក្រុមហ៊ុនពាក់ព័ន្ធ។

ប្រធានប្រតិបត្តិការ (Head of Operations) : សំដៅដល់រូបវន្តបុគ្គលដែលត្រួតពិនិត្យ ប្រតិបត្តិការនៃការបើកគណនី កម្រិតឥណទាន និងដាក់កម្រិតលើការផ្ទេរ ការទូទាត់ នៃការផ្ទេរ បញ្ជូនរបាយការណ៍ទៅប្រតិបត្តិករ និងគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) និងត្រួតពិនិត្យប្រតិបត្តិការផ្សេងទៀតនៅក្នុងការិយាល័យជួរក្រោយ។

ប្រធានភ្នាក់ងារក្រុមហ៊ុនមូលបត្រ (Head of Securities Representatives) : សំដៅដល់ រូបវន្តបុគ្គលដែលមានអំណាចក្នុងការណែនាំ និងត្រួតពិនិត្យភ្នាក់ងារក្រុមហ៊ុនមូលបត្រនៅ ក្នុងក្រុមហ៊ុនមូលបត្រ។

ប្រាក់តម្កល់ធានារបស់ក្រុមហ៊ុនមូលបត្រ ឬប្រាក់តម្កល់ធានាអាជីវកម្មរបស់ ក្រុមហ៊ុនមូលបត្រ (Security Bond in Relation to a Securities Firm) : សំដៅដល់ ចំនួនទឹកប្រាក់ ដែលក្រុមហ៊ុនមូលបត្រត្រូវដាក់តម្កល់ សម្រាប់ជាប្រាក់ធានាដែលត្រូវ យកមកប្រើប្រាស់ ក្នុងករណីដែលក្រុមហ៊ុនមូលបត្រនោះ មិនអាចបំពេញកាតព្វកិច្ច ហិរញ្ញវត្ថុបាន រួមទាំងពុំមានលទ្ធភាពក្នុងការផ្តល់ជូនអតិថិជនវិញនូវមូលបត្រ មូលនិធិ ឬទ្រព្យសម្បត្តិដទៃទៀត ដែលអតិថិជនបានប្រគល់ឱ្យក្រុមហ៊ុនមូលបត្រថែរក្សា។

មូលធនសុទ្ធរបស់ក្រុមហ៊ុនមូលបត្រ (Net Capital of a Securities Firm)



ដល់ទ្រព្យសកម្មចរន្ត រួមទាំងមូលនិធិរបស់ភាគហ៊ុននិកនៅក្នុងក្រុមហ៊ុន និងអចលនទ្រព្យ របស់ក្រុមហ៊ុននោះ ដោយដកចេញនូវ ៖

ក-ទ្រព្យសកម្មមិនមែនចរន្ត និងចំណាយដែលបានបង់មុនរបស់ក្រុមហ៊ុន។

ខ-ឥណទានដែលគ្មានការធានា និងប្រាក់បុរេប្រទានដែលផ្តល់ដោយក្រុមហ៊ុន ហើយដែលត្រូវបានចាត់ទុកជាទ្រព្យសកម្មចរន្ត។

គ-ចំនួនទឹកប្រាក់ដែលត្រូវបង់ដោយអភិបាល សហកម្មសិទ្ធិករ ឬសមាគមទៅឱ្យ ក្រុមហ៊ុន ហើយដែលត្រូវបានចាត់ទុកជាទ្រព្យសកម្មចរន្ត។

ឃ-តម្លៃលើសពីតម្លៃមូលបត្រ ដែលបានកត់ត្រាក្នុងបញ្ជី ដែលកាន់ទុកក្នុងគណនី ផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន ទៅតាមតម្លៃទីផ្សារ។

ង-ឱនភាពគណនីអតិថិជន ដោយដកចេញនូវសំវិធានធនបំណុលទារមិនបាន ឬ ពិបាកទារ ហើយរៀបចំក្នុងទម្រង់មួយទៅតាមការកំណត់របស់ គ.ម.ក.។

ច-សមាសធាតុផ្សេងទៀតក្នុងការគណនាមូលធនសុទ្ធរបស់ក្រុមហ៊ុនមូលបត្រត្រូវ កំណត់ក្នុងប្រកាសដោយឡែករបស់ គ.ម.ក.។

អនុក្រឹត្យ (Sub-decree) : សំដៅដល់អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន។

អនុបសញ្ញា (Composition) : សំដៅដល់កិច្ចព្រមព្រៀងជាផ្លូវការរវាងកូនបំណុល និងម្ចាស់បំណុល ដែលតាមរយៈកិច្ចព្រមព្រៀងនេះម្ចាស់បំណុលព្រមទទួលយកសំណងតិច ជាងចំនួនទឹកប្រាក់ទាំងអស់ដែលជំពាក់។

អ្នកវិនិយោគសាធារណៈ (Public Investor) : សំដៅដល់សាធារណជននៅក្នុងព្រះ- រាជាណាចក្រកម្ពុជា រួមទាំងរូបវន្តបុគ្គល និងនីតិបុគ្គលដែលមានសិទ្ធិទិញ ឬលក់មូលបត្រ ដែលបានបោះផ្សាយ និងធ្វើសំណើលក់ជាសាធារណៈក្នុងព្រះរាជាណាចក្រកម្ពុជាដោយ ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬនីតិបុគ្គលប្រតិស្ថុត ដែលមិនមែនជាសមាគម ឬក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬនីតិបុគ្គលពាក់ព័ន្ធរបស់ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬនីតិបុគ្គលប្រតិស្ថុតនោះ។

ឧបករណ៍តម្កល់ធានាអាជីវកម្មរបស់ក្រុមហ៊ុនមូលបត្រ (Security Instrument
Relation to a Securities Firm) : សំដៅដល់មូលបត្ររដ្ឋ ឬ/និងធនបត្ររបស់ធនាគារជាតិ



នៃកម្ពុជា ដែលក្រុមហ៊ុនមូលបត្រត្រូវដាក់តម្កល់ សម្រាប់ធានាអាជីវកម្ម និងត្រូវបានយកមកប្រើប្រាស់ ក្នុងករណីដែលក្រុមហ៊ុនមូលបត្រនោះ មិនអាចបំពេញកាតព្វកិច្ចហិរញ្ញវត្ថុបាន រួមទាំងពុំមានលទ្ធភាពក្នុងការផ្តល់ជូនអតិថិជនវិញនូវមូលបត្រ មូលនិធិ ឬទ្រព្យសម្បត្តិដទៃទៀត ដែលអតិថិជនបានប្រគល់ឱ្យក្រុមហ៊ុនមូលបត្រថែរក្សាទុក។

ជំពូកទី ២

សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនមូលបត្រ និងភ្នាក់ងារក្រុមហ៊ុនមូលបត្រ

ប្រការ ៣.-

ក្រុមហ៊ុនមូលបត្រអាចធ្វើអាជីវកម្មមូលបត្រដូចខាងក្រោម ៖

- អាជីវកម្មធានាទិញមូលបត្រ (Securities underwriting business)
- អាជីវកម្មជួញដូរមូលបត្រ (Securities dealing business)
- អាជីវកម្មជើងសាមូលបត្រ (Securities brokerage business) ។

ប្រការ ៤.-

ក្រុមហ៊ុនមូលបត្រអាចធ្វើអាជីវកម្មផ្តល់ប្រឹក្សាវិនិយោគ និងអាជីវកម្មផ្សេងទៀតពាក់ព័ន្ធនឹងមូលបត្រដែលមានការអនុញ្ញាតពី គ.ម.ក.។ ចំពោះអាជីវកម្មផ្តល់ប្រឹក្សាវិនិយោគ ក្រុមហ៊ុនមូលបត្រមិនតម្រូវឱ្យមានអាជ្ញាបណ្ណដោយឡែកដូចមានចែងក្នុងជំពូកទី ៥ នៃប្រកាសនេះទេ ប៉ុន្តែក្រុមហ៊ុនមូលបត្រត្រូវមានភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគដែលទទួលបានអាជ្ញាបណ្ណដូចមានចែងក្នុងប្រការ ៤១ នៃប្រកាសនេះ។

ប្រការ ៥.-

អាជីវកម្មធានាទិញមូលបត្រ រួមមាន ៖

- ១- ផ្តល់ប្រឹក្សាសំខាន់លើការបោះផ្សាយលក់មូលបត្រជាសាធារណៈ ដូចជាការដាក់តម្លៃមូលបត្រ (Pricing) ការកំណត់ទំហំទឹកប្រាក់ (Issue amount) និងចំនួនមូលបត្រ



(Number of securities to be issued) នៃសំណើបោះផ្សាយលក់មូលបត្រ និងការកំណត់ពេលវេលានៃការបោះផ្សាយលក់មូលបត្រជាសាធារណៈ (Distribution timeline) ជាដើម។

២-ទិញមូលបត្រទាំងអស់ ឬមួយផ្នែកពីក្រុមហ៊ុនបោះផ្សាយមូលបត្រក្នុងគោលដៅចែកចាយ ឬលក់បន្ត។

៣-ទិញមូលបត្រដែលលក់មិនអស់ នៅក្នុងដំណើរការបោះផ្សាយលក់មូលបត្រជាសាធារណៈ ក្នុងគោលដៅធានានូវភាពជោគជ័យនៃការបោះផ្សាយ។

៤-ចាត់ចែងរៀបចំដំណើរការបោះផ្សាយលក់មូលបត្រជាសាធារណៈ ឱ្យក្រុមហ៊ុនបោះផ្សាយមូលបត្រ ឬចូលរួមដោយផ្ទាល់ ឬមិនផ្ទាល់នៅក្នុងដំណើរការបោះផ្សាយលក់មូលបត្រជាសាធារណៈ។

ប្រការ ៦.-

អាជីវកម្មជួញដូរមូលបត្រ គឺជាការជួញដូរមូលបត្រលើគណនីផ្ទាល់ខ្លួន ដោយរ៉ាប់រងហានិភ័យដោយខ្លួនឯង។

ប្រការ ៧.-

អាជីវកម្មជើងសាមូលបត្រ គឺជាការទិញ ឬលក់មូលបត្រក្នុងនាម និងតាមបញ្ជាអតិថិជនរបស់ខ្លួន ដោយទទួលបាននូវកម្រៃជើងសា។

ប្រការ ៨.-

អាជីវកម្មផ្តល់ប្រឹក្សាវិនិយោគ រួមមាន ÷

១-ការផ្តល់ប្រឹក្សាអំពីការវិនិយោគលើមូលបត្រដល់អ្នកវិនិយោគសាធារណៈ ដោយទទួលបាននូវកម្រៃសេវា។

២-ការបោះពុម្ពផ្សាយសេចក្តីវិភាគអំពីការវិនិយោគមូលបត្រជូនដល់អ្នកវិនិយោគសាធារណៈ។



ប្រការ ៩.-

បុគ្គលដែលទទួលបានអាជ្ញាបណ្ណក្រុមហ៊ុនមូលបត្រពី **គ.ម.ក.** ធ្វើជាក្រុមហ៊ុនធានាទិញមូលបត្រ ដោយអនុលោមតាមច្បាប់ អនុក្រឹត្យ និងប្រកាសនេះ អាចធ្វើសកម្មភាពអាជីវកម្មមូលបត្រដូចមានចែងក្នុងប្រការ ៥ ប្រការ ៦ ប្រការ ៧ និងប្រការ ៨ នៃប្រកាសនេះ។

ប្រការ ១០.-

បុគ្គលដែលទទួលបានអាជ្ញាបណ្ណក្រុមហ៊ុនមូលបត្រពី **គ.ម.ក.** ធ្វើជាពាណិជ្ជករមូលបត្រ ដោយអនុលោមតាមច្បាប់ អនុក្រឹត្យ និងប្រកាសនេះ អាចធ្វើសកម្មភាពអាជីវកម្មមូលបត្រដូចមានចែងក្នុងប្រការ ៦ ប្រការ ៧ និងប្រការ ៨ នៃប្រកាសនេះប៉ុណ្ណោះ។

ប្រការ ១១.-

បុគ្គលដែលទទួលបានអាជ្ញាបណ្ណក្រុមហ៊ុនមូលបត្រពី **គ.ម.ក.** ធ្វើជាឈ្មួញជើងសាមូលបត្រ ដោយអនុលោមតាមច្បាប់ អនុក្រឹត្យ និងប្រកាសនេះ អាចធ្វើសកម្មភាពអាជីវកម្មមូលបត្រដូចមានចែងក្នុងប្រការ ៧ និងប្រការ ៨ នៃប្រកាសនេះប៉ុណ្ណោះ។

ប្រការ ១២.-

រូបវន្តបុគ្គលដែលទទួលបានអាជ្ញាបណ្ណពី **គ.ម.ក.** ធ្វើជាភ្នាក់ងារក្រុមហ៊ុនមូលបត្រ ដោយអនុលោមតាមច្បាប់ អនុក្រឹត្យ និងប្រកាសនេះ អាចធ្វើសកម្មភាពអាជីវកម្មមូលបត្រដូចខាងក្រោម ៖

១-បើក និងគ្រប់គ្រងគណនីឱ្យអតិថិជនរបស់ក្រុមហ៊ុនមូលបត្រ។

២-ទទួល និងអនុវត្តបញ្ជាទិញ ឬលក់មូលបត្រក្នុងនាមអតិថិជនរបស់ក្រុមហ៊ុនមូលបត្រ។



៣-បំពេញនូវមុខងារ ឬសកម្មភាពផ្សេងទៀតតាមការឯកភាពរបស់ក្រុមហ៊ុនមូល-
បត្រដែលតម្រូវឱ្យមានអាជ្ញាបណ្ណ។

ជំពូកទី ៣

ការផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនមូលបត្រ

ប្រការ ១៣.-

អាជ្ញាបណ្ណរបស់ក្រុមហ៊ុនមូលបត្រ មានសុពលភាព ០២ (ពីរ) ឆ្នាំ គិតចាប់ពី
កាលបរិច្ឆេទចេញអាជ្ញាបណ្ណ។

អាជ្ញាបណ្ណដែលសុំបន្តដោយក្រុមហ៊ុនមូលបត្រ មានសុពលភាព ០៣ (បី) ឆ្នាំ
គិតចាប់ពីកាលបរិច្ឆេទដែលអាជ្ញាបណ្ណចាស់អស់សុពលភាព។

ប្រការ ១៤.-

បុគ្គលដែលមានបំណងធ្វើអាជីវកម្មជាក្រុមហ៊ុនមូលបត្រ ត្រូវដាក់ពាក្យស្នើសុំអាជ្ញា-
បណ្ណនៅ គ.ម.ក. ទៅតាមទម្រង់បែបបទដែលបានកំណត់។

ករណីស្នើសុំបន្តអាជ្ញាបណ្ណ ក្រុមហ៊ុនមូលបត្រត្រូវដាក់ពាក្យស្នើសុំនៅ គ.ម.ក. ទៅ
តាមទម្រង់បែបបទដែលបានកំណត់ ក្នុងរយៈពេលយ៉ាងតិច ៦០ (ហុកសិប) ថ្ងៃ មុន
កាលបរិច្ឆេទដែលអាជ្ញាបណ្ណចាស់អស់សុពលភាព។ ការដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណទៅ
គ.ម.ក. នៅក្រោយកាលបរិច្ឆេទដែលអាជ្ញាបណ្ណចាស់អស់សុពលភាព ត្រូវបានចាត់ទុកជា
ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណថ្មី។

អគ្គនាយកនៃ គ.ម.ក. ត្រូវចាត់ចែងការចុះពិនិត្យដល់ទីកន្លែង ដើម្បីផ្ទៀងផ្ទាត់
ពាក្យស្នើសុំអាជ្ញាបណ្ណ ឬពាក្យស្នើសុំបន្តអាជ្ញាបណ្ណ។

អគ្គនាយកនៃ គ.ម.ក. ត្រូវផ្តល់ដំណឹងជាលាយលក្ខណ៍អក្សរ ដល់បុគ្គលដាក់ពាក្យ
ស្នើសុំ អំពីសេចក្តីយល់ព្រម ឬបដិសេធលើពាក្យស្នើសុំអាជ្ញាបណ្ណដូចមានចែងក្នុងកម្រង



ខណ្ឌទី ១ នៃប្រការនេះ ក្នុងរយៈពេលយ៉ាងយូរ ១២០ (មួយរយម្ភៃ) ថ្ងៃ គិតចាប់ពី កាលបរិច្ឆេទដែល គ.ម.ក. ទទួលបានពាក្យស្នើសុំពេញលេញ។

អគ្គនាយកនៃ គ.ម.ក. ត្រូវផ្តល់ដំណឹងជាលាយលក្ខណ៍អក្សរ ដល់បុគ្គលដាក់ពាក្យ ស្នើសុំ អំពីសេចក្តីយល់ព្រម ឬបដិសេធលើពាក្យស្នើសុំបន្តអាជ្ញាបណ្ណដូចមានចែងក្នុងកថា- ខណ្ឌទី ២ នៃប្រការនេះ ក្នុងរយៈពេលយ៉ាងយូរ ៦០ (ហុកសិប) ថ្ងៃ គិតចាប់ពីកាល- បរិច្ឆេទដែល គ.ម.ក. ទទួលបានពាក្យស្នើសុំពេញលេញ។

ប្រការ ១៥.-

ករណីបុគ្គលដាក់ពាក្យស្នើសុំ ឬបុគ្គលដែលមានទំនាក់ទំនងពិសេសជាមួយបុគ្គល ដាក់ពាក្យស្នើសុំស្ថិតក្នុងដំណើរការក្តីនៃបទមជ្ឈិម ឬបទឧក្រិដ្ឋ ហើយអគ្គនាយកនៃ គ.ម.ក. យល់ឃើញថា ដំណើរការក្តីនេះអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការពិនិត្យពាក្យស្នើសុំអាជ្ញា- បណ្ណ អគ្គនាយកនៃ គ.ម.ក. អាចផ្អាកការពិនិត្យនេះជាបណ្តោះអាសន្នរហូតដល់ភាព ស្អាតស្អំត្រូវបានបញ្ជាក់។

ប្រការ ១៦.-

ដើម្បីការពារផលប្រយោជន៍សាធារណៈ អគ្គនាយកនៃ គ.ម.ក. អាចចាត់វិធាន ការជាមួយនឹងបុគ្គលដាក់ពាក្យស្នើសុំ ដូចខាងក្រោម ៖

១-ផ្សព្វផ្សាយជាសាធារណៈ អំពីគោលបំណងនៃការដាក់ពាក្យស្នើសុំ និងព័ត៌មាន ផ្សេងៗពាក់ព័ន្ធនឹងបុគ្គលដាក់ពាក្យស្នើសុំនោះ តាមរយៈសារព័ត៌មាន គេហទំព័ររបស់ គ.ម.ក. និង/ឬមធ្យោបាយផ្សេងទៀត ដើម្បីប្រមូលមតិយោបល់។

២-ស្នើសុំអាជ្ញាធរ និងភាគីពាក់ព័ន្ធ ឱ្យផ្តល់មតិយោបល់លើសំណើសុំអាជ្ញាបណ្ណ។

៣-ផ្តល់ដំណឹងជាលាយលក្ខណ៍អក្សរ ដល់បុគ្គលដាក់ពាក្យស្នើសុំ នូវរាល់មតិ យោបល់ដែលប្រមូលបាន ដែលអាចខូចផលប្រយោជន៍ដល់បុគ្គលដាក់ពាក្យស្នើសុំនោះ ដោយយោងតាមចំណុចទី ១ និងទី ២ នៃប្រការនេះ និងត្រូវផ្តល់ឱកាសដល់បុគ្គលដាក់



ពាក្យស្នើសុំ ដើម្បីធ្វើការបកស្រាយបំភ្លឺអំពីបញ្ហាពាក់ព័ន្ធក្នុងរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដែលជូនដំណឹងដល់បុគ្គលដាក់ពាក្យស្នើសុំ។

៤-បើកការពិគ្រោះយោបល់ជាសាធារណៈ នៅពេលដែលការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនេះ អាចមានឥទ្ធិពលយ៉ាងខ្លាំងដល់ទីផ្សារមូលបត្រ។

ប្រការ ១៧.-

ដើម្បីទទួលបានអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណធ្វើអាជីវកម្មជាក្រុមហ៊ុនមូលបត្រ បុគ្គលដាក់ពាក្យស្នើសុំត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖

១-ត្រូវបំពេញតាមលក្ខខណ្ឌតម្រូវដែលមានចែងក្នុងមាត្រា ៤០ នៃអនុក្រឹត្យ។

២-ត្រូវបំពេញលក្ខខណ្ឌតម្រូវមូលធន និងត្រូវដាក់នៅធនាគារជាតិនៃកម្ពុជា នូវប្រាក់តម្កល់ធានាអាជីវកម្ម និង/ឬឧបករណ៍តម្កល់ធានាអាជីវកម្មដែលកំណត់ដោយ គ.ម.ក. ទៅតាមប្រភេទអាជីវកម្មមូលបត្រនីមួយៗដូចខាងក្រោម ៖

ក-ដើម្បីធ្វើអាជីវកម្មជាក្រុមហ៊ុនធានាទិញមូលបត្រ បុគ្គលដាក់ពាក្យស្នើសុំត្រូវមានមូលធនអប្បបរមាចំនួន ៤០.០០០.០០០.០០០ (សែសិបពាន់លាន) រៀល ដែលក្នុងនោះមូលធនសុទ្ធអប្បបរមាចំនួន ២.០០០.០០០.០០០ (ពីរពាន់លាន) រៀល និងត្រូវដាក់ប្រាក់តម្កល់ធានាអាជីវកម្ម និង/ឬឧបករណ៍តម្កល់ធានាអាជីវកម្មចំនួន ៤.០០០.០០០.០០០ (បួនពាន់លាន) រៀល។

ខ-ដើម្បីធ្វើអាជីវកម្មជាពាណិជ្ជករមូលបត្រ បុគ្គលដាក់ពាក្យស្នើសុំត្រូវមានមូលធនអប្បបរមាចំនួន ២៥.០០០.០០០.០០០ (ម្ភៃប្រាំពាន់លាន) រៀល ដែលក្នុងនោះមូលធនសុទ្ធអប្បបរមាចំនួន ១.២៥០.០០០.០០០ (មួយពាន់ពីររយហាសិបលាន) រៀល និងត្រូវដាក់ប្រាក់តម្កល់ធានាអាជីវកម្ម និង/ឬឧបករណ៍តម្កល់ធានាអាជីវកម្មចំនួន ២.៥០០.០០០.០០០ (ពីរពាន់ប្រាំរយលាន) រៀល។

គ-ដើម្បីធ្វើអាជីវកម្មជាឈ្មួញជើងសាមូលបត្រ បុគ្គលដាក់ពាក្យស្នើសុំត្រូវមានមូលធនអប្បបរមាចំនួន ៦.០០០.០០០.០០០ (ប្រាំមួយពាន់លាន) រៀល ដែលក្នុងនោះមូលធនសុទ្ធអប្បបរមាចំនួន ៣០០.០០០.០០០ (បីរយលាន) រៀល និងត្រូវដាក់ប្រាក់



តម្កល់ធានាអាជីវកម្ម និង/ឬឧបករណ៍តម្កល់ធានាអាជីវកម្មចំនួន ១.០០០.០០០.០០០ (មួយពាន់លាន) រៀល។

៣-ត្រូវបំពេញលក្ខខណ្ឌតម្រូវធនធានមនុស្សដូចខាងក្រោម ៖

ក-ត្រូវមានយ៉ាងហោចណាស់នាយកប្រតិបត្តិ និងអភិបាល ឬសហកម្ម-សិទ្ធិករម្នាក់ដែលបានបំពេញលក្ខខណ្ឌតម្រូវដូចមានចែងក្នុងប្រការ ១៨ នៃប្រកាសនេះ។

ខ-ត្រូវមានយ៉ាងហោចណាស់ប្រធានភ្នាក់ងារក្រុមហ៊ុនមូលបត្រម្នាក់ដែលបានបំពេញលក្ខខណ្ឌតម្រូវដូចមានចែងក្នុងប្រការ ១៩ នៃប្រកាសនេះ។

គ-ត្រូវមានប្រធានប្រតិបត្តិការដែលបានបំពេញលក្ខខណ្ឌតម្រូវដូចមានចែងក្នុងប្រការ ២០ នៃប្រកាសនេះ។

ឃ-ត្រូវមានបុគ្គលិកជំនាញផ្នែកច្បាប់ ដែលបានបំពេញលក្ខខណ្ឌតម្រូវដូចមានចែងក្នុងប្រការ ២១ នៃប្រកាសនេះ។

ង-ត្រូវមានបុគ្គលិកជំនាញទៅតាមទំហំនៃប្រភេទអាជីវកម្មនីមួយៗដូចមានចែងក្នុងប្រការ ២៥ នៃប្រកាសនេះ។

ច-ត្រូវមានបុគ្គលិកជាន់ខ្ពស់ និងនិយោជិតផ្សេងទៀត។

ឆ-ត្រូវមានប្រព័ន្ធ ឧបករណ៍ សម្ភារៈជារូបវន្ត ដូចមានចែងក្នុងប្រការ ២៧ នៃប្រកាសនេះ។

ជ-ត្រូវរៀបចំផែនការអាជីវកម្មសម្រាប់រយៈពេលយ៉ាងតិច ០៣ (បី) ឆ្នាំគិតចាប់ពីកាលបរិច្ឆេទដាក់ពាក្យស្នើសុំ។

ង-ត្រូវបំពេញលក្ខខណ្ឌនៃការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យផ្ទៃក្នុង ដូចខាងក្រោម ៖

ក-លទ្ធផលរួមនៃការវាយតម្លៃត្រូវមានកម្រិតល្អ ឬល្អណាស់ដូចមានចែងនៅក្នុងឧបសម្ព័ន្ធនៃប្រកាសនេះ។

ខ-ពិន្ទុនៃការវាយតម្លៃលើធាតុនីមួយៗ ដូចមានក្នុងឧបសម្ព័ន្ធនៃប្រកាសនេះ មិនត្រូវលើសពី ២,៤ ឡើយ។

គ-ត្រូវមានផែនការគ្រប់គ្រងហានិភ័យដែលត្រូវបានធ្វើបច្ចុប្បន្នកម្ម និងដែលអាចអនុវត្តបាន ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមាន។



៨-មិនធ្លាប់ធ្វើជាភាគហ៊ុននិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន លើសលប់ ឬបុគ្គលដែលមានទំនាក់ទំនងពិសេសជាមួយក្រុមហ៊ុនមូលបត្រ ឬគ្រឹះស្ថាន ហិរញ្ញវត្ថុណាមួយដែលធ្លាប់ត្រូវបានប្រកាសក្ស័យធននៅក្នុង ឬនៅក្រៅព្រះរាជាណាចក្រ កម្ពុជា ក្នុងរយៈពេល ០៥ (ប្រាំ) ឆ្នាំចុងក្រោយ គិតមកត្រឹមកាលបរិច្ឆេទដាក់ពាក្យស្នើសុំ លើកលែងតែបុគ្គលដែលត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចរបស់តុលាការថា ពុំមានការទទួលខុសត្រូវចំពោះការក្ស័យធននេះ។

៩-មិនធ្លាប់ធ្វើជាភាគហ៊ុននិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើន លើសលប់ ឬបុគ្គលដែលមានទំនាក់ទំនងពិសេសជាមួយក្រុមហ៊ុនមូលបត្រ ឬគ្រឹះស្ថាន ហិរញ្ញវត្ថុដែលអាជ្ញាបណ្ណរបស់ក្រុមហ៊ុនមូលបត្រ ឬស្ថាប័នហិរញ្ញវត្ថុនោះត្រូវបានដកហូត នៅក្នុង ឬនៅក្រៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ០៥ (ប្រាំ) ឆ្នាំចុងក្រោយ គិត មកត្រឹមកាលបរិច្ឆេទដាក់ពាក្យស្នើសុំ លើកលែងតែបុគ្គលដែលត្រូវបានទទួលស្គាល់ថា ពុំ មានការទទួលខុសត្រូវចំពោះការដកហូតនេះ។

១០-មិនធ្លាប់ជាបុគ្គលជាប់ពាក់ព័ន្ធនឹងនីតិវិធីដូចជា ការក្ស័យធន ការជំរះបញ្ជី អន្តរបសញ្ញា ឬនីតិវិធីផ្សេងៗទៀតនៅក្នុង ឬនៅក្រៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈ ពេល ០៥ (ប្រាំ) ឆ្នាំចុងក្រោយ គិតមកត្រឹមកាលបរិច្ឆេទដាក់ពាក្យស្នើសុំ។

ប្រការ ១៨.-

នាយកប្រតិបត្តិ និងអភិបាល ឬសហកម្មសិទ្ធិករដូចដែលមានចែងក្នុងចំណុចទី ៣ (ក) នៃប្រការ ១៧ នៃប្រកាសនេះ ត្រូវមានចំណេះដឹង ឬមានបទពិសោធន៍ពាក់ព័ន្ធនឹង អាជីវកម្មមូលបត្រ ឬវិស័យហិរញ្ញវត្ថុយ៉ាងតិច ០៣ (បី) ឆ្នាំ និងត្រូវមានគុណវុឌ្ឍិគ្រប់ គ្រាន់ដើម្បីទទួលបានអាជ្ញាបណ្ណធ្វើជាភ្នាក់ងារក្រុមហ៊ុនមូលបត្រ។

ប្រការ ១៩.-

ប្រធានភ្នាក់ងារក្រុមហ៊ុនមូលបត្រដូចដែលមានចែងក្នុងចំណុចទី ៣ (ខ) នៃប្រការ ១៧ នៃប្រកាសនេះ ត្រូវមានបទពិសោធន៍ពាក់ព័ន្ធនឹងអាជីវកម្មក្នុងវិស័យហិរញ្ញវត្ថុយ៉ាង



តិច ០៣ (បី) ឆ្នាំ ដើម្បីដឹកនាំភ្នាក់ងារក្រុមហ៊ុនមូលបត្រ។ ប្រធានភ្នាក់ងារក្រុមហ៊ុនមូលបត្រត្រូវមានអាជ្ញាបណ្ណធ្វើជាភ្នាក់ងារក្រុមហ៊ុនមូលបត្រ។

ប្រការ ២០.-

ប្រធានប្រតិបត្តិការដូចមានចែងក្នុងចំណុចទី ៣ (គ) នៃប្រការ ១៧ នៃប្រកាសនេះ ត្រូវមានបទពិសោធន៍យ៉ាងហោចណាស់មួយក្នុងចំណោមបទពិសោធន៍ដូចខាងក្រោម ÷

១-ធ្លាប់បម្រើការងារនៅក្នុងតំណែងគ្រប់គ្រងជាន់ខ្ពស់រយៈពេលយ៉ាងតិច ០២ (ពីរ) ឆ្នាំ នៅក្នុងក្រុមហ៊ុនដែលធ្វើអាជីវកម្មក្នុងវិស័យមូលបត្រ ឬហិរញ្ញវត្ថុ។

២-ធ្លាប់បម្រើការងារនៅក្នុងតំណែងគ្រប់គ្រងថ្នាក់កណ្តាលរយៈពេលយ៉ាងតិច ០៣

(បី) ឆ្នាំ នៅក្នុងក្រុមហ៊ុនដែលធ្វើអាជីវកម្មក្នុងវិស័យមូលបត្រ ឬហិរញ្ញវត្ថុ។

៣-ធ្លាប់ជាអ្នកចូលរួមនៅក្នុងទីផ្សារមូលបត្រណាមួយរយៈពេលយ៉ាងតិច ០៣ (បី) ឆ្នាំ។

ប្រការ ២១.-

បុគ្គលិកជំនាញផ្នែកច្បាប់ដូចមានចែងក្នុងចំណុចទី ៣ (ឃ) នៃប្រការ ១៧ នៃប្រកាសនេះ ត្រូវមានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាផ្នែកច្បាប់ ឬលិខិតបញ្ជាក់ជំនាញវិជ្ជាជីវៈពាក់ព័ន្ធផ្នែកច្បាប់ និងមានបទពិសោធន៍ការងារក្នុងវិស័យហិរញ្ញវត្ថុយ៉ាងតិច ០៣ (បី) ឆ្នាំ។

ប្រការ ២២.-

បេក្ខជនធ្វើជាប្រធានប្រតិបត្តិការ និងបុគ្គលិកជំនាញផ្នែកច្បាប់ត្រូវចូលរួមវគ្គបណ្តុះបណ្តាល និង/ឬការប្រលងដែលរៀបចំដោយ គ.ម.ក. ហើយលទ្ធផលប្រលងមានសុពលភាព ០២ (ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដែល គ.ម.ក. ប្រកាសលទ្ធផលប្រលងនេះ។ មុនពេលលទ្ធផលប្រលងអស់សុពលភាព ប្រធានប្រតិបត្តិការ និងបុគ្គលិក



ជំនាញផ្នែកច្បាប់ត្រូវចូលរួមវគ្គបណ្តុះបណ្តាល ឬការប្រលងឡើងវិញដែលរៀបចំឡើង ដោយ គ.ម.ក. ដើម្បីរក្សាគុណវុឌ្ឍិរបស់ខ្លួន។

ប្រការ ២៣.-

ប្រធានប្រតិបត្តិការ និងបុគ្គលិកជំនាញផ្នែកច្បាប់មិនត្រូវបានអនុញ្ញាតឱ្យធ្វើជា ភ្នាក់ងារក្រុមហ៊ុនមូលបត្រឡើយ ដើម្បីចៀសវាងនូវទំនាស់ផលប្រយោជន៍។

ប្រការ ២៤.-

ក្រុមហ៊ុនមូលបត្រដែលមានអាជ្ញាបណ្ណ ត្រូវសុំការអនុញ្ញាតជាមុនពីអគ្គនាយកនៃ គ.ម.ក. មុននឹងតែងតាំង ឬផ្លាស់ប្តូរនាយកប្រតិបត្តិ អភិបាល ឬសហកម្មសិទ្ធិករ ប្រធាន ភ្នាក់ងារក្រុមហ៊ុនមូលបត្រ ប្រធានប្រតិបត្តិការ និងបុគ្គលិកជំនាញផ្នែកច្បាប់។ ប្រសិនបើ តំណែងសម្រាប់នាយកប្រតិបត្តិ អភិបាល ឬសហកម្មសិទ្ធិករ ប្រធានភ្នាក់ងារក្រុមហ៊ុន មូលបត្រ ប្រធានប្រតិបត្តិការ ឬបុគ្គលិកជំនាញផ្នែកច្បាប់នៅទំនេរ ក្រុមហ៊ុនមូលបត្រ ត្រូវជ្រើសរើសបេក្ខជនថ្មីក្នុងរយៈពេលយ៉ាងយូរ ០៣ (បី) ខែ គិតចាប់ពីកាលបរិច្ឆេទដែល តំណែងនៅទំនេរ។

ប្រការ ២៥.-

យោងតាមចំណុចទី ៣ (ង) នៃប្រការ ១៧ នៃប្រកាសនេះ បុគ្គលដាក់ពាក្យ ស្នើសុំ ត្រូវមានបុគ្គលិកជំនាញដែលមានបទពិសោធន៍យ៉ាងហោចណាស់មួយក្នុងចំណោម បទពិសោធន៍ដូចខាងក្រោម ៖

១-បុគ្គលិកដែលមានបទពិសោធន៍ការងារពាក់ព័ន្ធនឹងវិស័យមូលបត្រ ឬហិរញ្ញវត្ថុ យ៉ាងតិច ០៣ (បី) ឆ្នាំ។

២-បុគ្គលិកដែលបានប្រលងបញ្ចប់វគ្គសិក្សាជំនាញវិជ្ជាជីវៈមូលបត្រ ឬវគ្គបណ្តុះ បណ្តាល ដែលរៀបចំដោយ គ.ម.ក. ។



៣-បុគ្គលិកដែលអាចត្រូវបានចាត់ទុកថាមានបទពិសោធន៍ ឬគុណវុឌ្ឍិប្រហាក់ប្រហែលនឹងចំណុចទី ១ ឬទី ២ នៃកថាខណ្ឌទី ១ នៃប្រការនេះ។

ក្រុមហ៊ុនមូលបត្រត្រូវគិតពិចារណាលើចំនួនបុគ្គលិកជំនាញ ស្របតាមកថាខណ្ឌទី ១ នៃប្រការនេះ ឱ្យសមាមាត្រទៅនឹងប្រភេទ និងទំហំអាជីវកម្មដែលត្រូវធ្វើ ដើម្បីបំពេញភារកិច្ចពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យផ្ទៃក្នុង ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ សវនកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ គណនេយ្យ ការស្រាវជ្រាវ និងផ្នែកជំនាញផ្សេងទៀត។

ប្រការ ២៦.-

គ្រប់បុគ្គលិកជាន់ខ្ពស់ និងនិយោជិតរបស់ក្រុមហ៊ុនមូលបត្រដូចមានចែងក្នុងចំណុច ទី ៣ (ច) នៃប្រការ ១៧ នៃប្រកាសនេះ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖

១-មិនមែនជាអនីតិជន ឬបុគ្គលអសមត្ថភាព។

២-មិនមែនជាបុគ្គលដែលធ្លាប់ត្រូវបានប្រកាសក្ស័យធននៅក្នុង ឬនៅក្រៅព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល ០៥ (ប្រាំ) ឆ្នាំចុងក្រោយ គិតមកត្រឹមកាលបរិច្ឆេទដាក់ពាក្យស្នើសុំ។

៣-មានលក្ខណសម្បត្តិ និងអត្ថចរិតល្អដូចមានចែងក្នុងមាត្រា ៤២ នៃអនុក្រឹត្យ។

៤-មិនធ្លាប់ជាបុគ្គលិកជាន់ខ្ពស់ ឬនិយោជិតនៃក្រុមហ៊ុននៅក្នុង ឬនៅក្រៅព្រះរាជាណាចក្រកម្ពុជា ដែលអាជ្ញាបណ្ណ ឬការអនុញ្ញាតរបស់ក្រុមហ៊ុននោះត្រូវបានដកហូតក្នុងរយៈពេល ០៥ (ប្រាំ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដែលអាជ្ញាបណ្ណ ឬការអនុញ្ញាតរបស់ក្រុមហ៊ុននោះត្រូវបានដកហូត លើកលែងតែបុគ្គលដែលត្រូវបានទទួលស្គាល់ថា ពុំមានការទទួលខុសត្រូវចំពោះការដកហូតនេះ។

៥-មិនធ្លាប់ជាបុគ្គលដែលត្រូវបានបណ្តេញចេញពីក្រុមហ៊ុនមូលបត្រនៅក្នុង ឬនៅក្រៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ០៥ (ប្រាំ) ឆ្នាំចុងក្រោយ គិតមកត្រឹមកាលបរិច្ឆេទដាក់ពាក្យស្នើសុំ។

៦-មិនធ្លាប់ជាបុគ្គលិកជាន់ខ្ពស់ ឬនិយោជិតដែលធ្លាប់ត្រូវបានព្យួរភារកិច្ច ឬត្រូវបានដាក់ទណ្ឌកម្មវិន័យដោយអាជ្ញាធរមានសមត្ថកិច្ចក្នុងរយៈពេល ០២ (ពីរ) ឆ្នាំចុងក្រោយ គិតមកត្រឹមកាលបរិច្ឆេទដាក់ពាក្យស្នើសុំ។



ប្រការ ២៧.-

តាមចំណុចទី ៤ នៃប្រការ ១៧ នៃប្រកាសនេះ បុគ្គលដាក់ពាក្យស្នើសុំត្រូវមានប្រព័ន្ធ ឧបករណ៍ និងសម្ភារៈ ដូចខាងក្រោម ៖

១-ត្រូវរៀបចំប្រព័ន្ធកុំព្យូទ័រ សម្រាប់ធ្វើអាជីវកម្មដែលសុំអាជ្ញាបណ្ណឱ្យមានលក្ខណៈស្ថិរភាព និងសុវត្ថិភាព និងមិនមានវិសមភាពជាមួយប្រព័ន្ធកុំព្យូទ័របស់ប្រតិបត្តិករទីផ្សារមូលបត្រដែលបុគ្គលដាក់ពាក្យស្នើសុំនោះជាសមាជិក ឬជាអ្នកចូលរួមក្នុងទីផ្សារ។

២-ត្រូវមានប្រព័ន្ធកុំព្យូទ័រសម្រាប់គ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យផ្ទៃក្នុង។

៣-ត្រូវមានប្រព័ន្ធដែលមានសមត្ថភាពគ្រប់គ្រាន់ អាចទទួលបញ្ជាទិញ-លក់មូលបត្រដែលរំពឹងទុកនាពេលអនាគត និងត្រូវធ្វើតេស្តសាកល្បងប្រព័ន្ធនោះឱ្យបានត្រឹមត្រូវ។

៤-ត្រូវរៀបចំវិធានការសុវត្ថិភាព ដើម្បីទប់ស្កាត់សាធារណជនពីខាងក្រៅដែលមិនមានការអនុញ្ញាតឱ្យចូលក្នុងកន្លែងហាមឃាត់។

៥-ត្រូវដំឡើងឱ្យបានពេញលេញនូវប្រព័ន្ធទ្រទ្រង់ (Backup System) និងប្រព័ន្ធដែលអាចការពារភាពលើសហួសសមត្ថភាព (Exceeded Capacity) ឬការខូចប្រព័ន្ធ (System Failure) និងដែលអាចដោះស្រាយរាល់បញ្ហាដែលអាចកើតមាន។

ក្រុមហ៊ុនមូលបត្រត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ គ.ម.ក. ក្នុងការបំពេញភារកិច្ចត្រួតពិនិត្យលើប្រព័ន្ធ ឧបករណ៍ និងសម្ភារៈចម្បងរបស់ក្រុមហ៊ុន។

ប្រការ ២៨.-

អគ្គនាយកនៃ គ.ម.ក. អាចបដិសេធលើពាក្យស្នើសុំអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណរបស់បុគ្គលដាក់ពាក្យស្នើសុំ ដោយផ្អែកលើមូលហេតុដូចខាងក្រោម ៖

- ១-ការដាក់ពាក្យស្នើសុំមិនបានធ្វើឡើងស្របតាមប្រការ ១៤ នៃប្រកាសនេះ។
- ២-បុគ្គលដាក់ពាក្យស្នើសុំមិនបានបំពេញលក្ខខណ្ឌតម្រូវដែលមានចែងក្នុងប្រការ ១៧ នៃប្រកាសនេះ។

៣-បុគ្គលដាក់ពាក្យស្នើសុំមិនបានគោរពតាមលក្ខខណ្ឌតម្រូវ ឬសេចក្តីណែនាំផ្សេងទៀតដែលធ្វើឡើងដោយអនុលោមតាមប្រកាសនេះ ពាក់ព័ន្ធនឹងការដាក់ពាក្យស្នើសុំ។



៤- ព័ត៌មាន ឬឯកសារដែលបុគ្គលដាក់ពាក្យស្នើសុំ បានដាក់ជូន គ.ម.ក. មានលក្ខណៈក្លែងបន្លំ ឬនាំឱ្យយល់ខុស។

៥- បុគ្គលដាក់ពាក្យស្នើសុំស្ថិតក្នុងស្ថានភាពឈានទៅរកការបញ្ឈប់ ឬការរំលាយអាជីវកម្ម។

៦- សេចក្តីសម្រេចរបស់តុលាការ ដែលតម្រូវឱ្យបុគ្គលដាក់ពាក្យស្នើសុំទូទាត់សងបំណុល មិនត្រូវបានអនុវត្តទាំងស្រុង ឬមួយផ្នែកដោយបុគ្គលដាក់ពាក្យស្នើសុំនោះ។

៧- បុគ្គលដាក់ពាក្យស្នើសុំ អភិបាល ឬសហកម្មសិទ្ធិករណាម្នាក់ នាយកប្រតិបត្តិ អ្នកគ្រប់គ្រង ឬភាគហ៊ុននិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់របស់បុគ្គលដាក់ពាក្យស្នើសុំ ÷

ក- មិនមានលក្ខណសម្បត្តិ និងអត្ថបរិច្ចាគមានចែងក្នុងមាត្រា ៤២ នៃអនុក្រឹត្យ។

ខ- បានប្រព្រឹត្តល្មើសនឹងច្បាប់ និងបទប្បញ្ញត្តិដែលការពារសាធារណជនឱ្យចៀសផុតពីការខាតបង់ផ្នែកហិរញ្ញវត្ថុ ដោយសារតែភាពមិនស្មោះត្រង់ ឬអសមត្ថភាព ឬការប្រព្រឹត្តមិនត្រឹមត្រូវរបស់បុគ្គលនោះក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ឬការគ្រប់គ្រងក្រុមហ៊ុន។

គ- បានធ្វើ ឬជាប់ពាក់ព័ន្ធនឹងអាជីវកម្មណាមួយផ្សេងទៀតដែលធ្វើឱ្យមានការសង្ស័យចំពោះសមត្ថភាព និងសុក្រឹតភាពនៃសេចក្តីសម្រេចរបស់ខ្លួន។

ឃ- បានធ្វើអាជីវកម្មដែលមានលក្ខណៈបោកបញ្ឆោត ឬកេងប្រវ័ញ្ច ឬមិនត្រឹមត្រូវដោយប្រការណាមួយ។

ង- ស្តែងចេញនូវភាពមិនអាចធ្វើសកម្មភាព ដើម្បីផលប្រយោជន៍អតិថិជនរបស់ខ្លួន ដោយសារតែកេរ្តិ៍ឈ្មោះ បុគ្គលិកលក្ខណៈ សេចក្តីសុចរិតផ្នែកហិរញ្ញវត្ថុ និងភាពដែលអាចទុកចិត្តបានរបស់បុគ្គលទាំងនោះ។

ច- ស្តែងចេញនូវភាពមិនអាចធ្វើអាជីវកម្មបាន ក្រោមលក្ខខណ្ឌអាជ្ញាបណ្ណប្រកបដោយប្រសិទ្ធភាព ភាពស្មោះត្រង់ និងយុត្តិធម៌។

ឆ- អភិបាល ឬសហកម្មសិទ្ធិករណាម្នាក់ នាយកប្រតិបត្តិ អ្នកគ្រប់គ្រង ឬភាគហ៊ុននិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់ របស់បុគ្គលដាក់ពាក្យស្នើសុំ ធ្លាប់ត្រូវបានប្រកាសក្ស័យធននៅក្នុង ឬនៅក្រៅព្រះរាជាណាចក្រកម្ពុជា។



រយៈពេល ០៥ (ប្រាំ) ឆ្នាំចុងក្រោយ គិតមកត្រឹមកាលបរិច្ឆេទដាក់ពាក្យស្នើសុំ។

៩-ស្ថានភាពហិរញ្ញវត្ថុ ឬវិធីធ្វើអាជីវកម្មរបស់បុគ្គលដាក់ពាក្យស្នើសុំ មិនទាន់មានលក្ខណៈគ្រប់គ្រាន់។

១០-នៅពេលកើតមានហេតុការណ៍ណាមួយដែលអាច ÷

ក-នាំឱ្យបុគ្គលដាក់ពាក្យស្នើសុំ អភិបាល ឬសហកម្មសិទ្ធិករណាម្នាក់ នាយកប្រតិបត្តិ អ្នកគ្រប់គ្រង ឬភាគហ៊ុននិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់ របស់បុគ្គលដាក់ពាក្យស្នើសុំ មិនអាចធ្វើអាជីវកម្មបានត្រឹមត្រូវ។

ខ-ឆ្លុះបញ្ចាំងពីភាពមិនអាចជឿជាក់បានលើវិធីធ្វើអាជីវកម្មរបស់បុគ្គលដាក់ពាក្យស្នើសុំ។

១១-បុគ្គលដាក់ពាក្យស្នើសុំ មាន ឬអាចនឹងមានការពាក់ព័ន្ធនឹងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឬការផ្តល់អាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណដល់បុគ្គលដាក់ពាក្យស្នើសុំ អាចនឹងនាំឱ្យប៉ះពាល់ផលប្រយោជន៍សាធារណៈ។

ប្រការ ២៩.-

ក្រុមហ៊ុនមូលបត្រដែលទទួលបានអាជ្ញាបណ្ណ ត្រូវចាប់ផ្តើមធ្វើអាជីវកម្មក្នុងរយៈពេលយ៉ាងយូរ ០៦ (ប្រាំមួយ) ខែ គិតចាប់ពីកាលបរិច្ឆេទចេញអាជ្ញាបណ្ណ។

ប្រការ ៣០.-

អគ្គនាយកនៃ គ.ម.ក. អាចចាត់វិធានការដូចមានចែងក្នុងមាត្រា ៣៤ នៃច្បាប់ចំពោះអ្នកកាន់អាជ្ញាបណ្ណធ្វើជាក្រុមហ៊ុនមូលបត្រ ប្រសិនបើអ្នកកាន់អាជ្ញាបណ្ណ ÷

១-ស្ថិតក្នុងស្ថានភាពត្រូវបញ្ឈប់ ឬរំលាយអាជីវកម្ម។

២-បញ្ឈប់ដំណើរការ ឬមិនអាចធ្វើអាជីវកម្មទាំងអស់ ឬអាជីវកម្មណាមួយដែលទទួលបានអាជ្ញាបណ្ណក្នុងរយៈពេល ០៦ (ប្រាំមួយ) ខែជាប់គ្នា។

៣-មិនអនុវត្តតាមលក្ខខណ្ឌតម្រូវណាមួយដែលមានចែងក្នុងប្រការ ១៧ នៃប្រកាសនេះ។



៤- បានប្រព្រឹត្តល្មើសនឹងលក្ខខណ្ឌ ឬការដាក់កំហិតលើអាជ្ញាបណ្ណ ឬសេចក្តី
ណែនាំណាមួយរបស់អគ្គនាយកនៃ គ.ម.ក. ដែលស្ថិតនៅក្រោមច្បាប់ អនុក្រឹត្យ និង
ប្រកាសនេះ។

៥- បានប្រព្រឹត្តល្មើសនឹងវិធានរបស់ប្រតិបត្តិករទីផ្សារមូលបត្រ ប្រតិបត្តិករប្រព័ន្ធ
ផាត់ទាត់ និងទូទាត់ ឬប្រតិបត្តិការរក្សាទុកមូលបត្រ។

៦- បានប្រព្រឹត្តល្មើសនឹងប្រការ ២៤ នៃប្រកាសនេះ។

៧- បានប្រព្រឹត្តល្មើសនឹងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។

ករណីអគ្គនាយកនៃ គ.ម.ក. បានចាត់វិធានការដូចមានចែងក្នុងកថាខណ្ឌទី ១
នៃប្រការនេះ ក្រុមហ៊ុនមូលបត្រត្រូវជូនដំណឹងជាបន្ទាន់ តាមរយៈការផ្សព្វផ្សាយជា
លាយលក្ខណ៍អក្សរ ដល់ភ្នាក់ងារក្រុមហ៊ុនមូលបត្រ ភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ និង
អតិថិជនទាំងអស់របស់ខ្លួន អំពីវិធានការទាំងនោះ លើកលែងតែមានការកំណត់ផ្សេងពី
នេះដោយអគ្គនាយកនៃ គ.ម.ក.។

ក្រុមហ៊ុនមូលបត្រដែលអាជ្ញាបណ្ណរបស់ខ្លួនត្រូវបានល្អិត ឬដកហូត ចាត់ទុកថាគ្មាន
អាជ្ញាបណ្ណ ចាប់ពីកាលបរិច្ឆេទដែលអាជ្ញាបណ្ណនោះត្រូវបានល្អិត ឬដកហូត។

ជំពូកទី ៤

ការផ្តល់អាជ្ញាបណ្ណដល់ភ្នាក់ងារក្រុមហ៊ុនមូលបត្រ


ប្រការ ៣១.-

អាជ្ញាបណ្ណរបស់ភ្នាក់ងារក្រុមហ៊ុនមូលបត្រ ត្រូវមានសុពលភាព ០២ (ពីរ) ឆ្នាំ
គិតចាប់ពីកាលបរិច្ឆេទចេញអាជ្ញាបណ្ណនោះ។

អាជ្ញាបណ្ណដែលសុំបន្តដោយភ្នាក់ងារក្រុមហ៊ុនមូលបត្រ មានសុពលភាព ០៣ (បី)
ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដែលអាជ្ញាបណ្ណចាស់អស់សុពលភាព។

ប្រការ ៣២.-

គ្រប់បុគ្គលដែលមានបំណងធ្វើសកម្មភាពអាជីវកម្មជាភ្នាក់ងារក្រុមហ៊ុនមូលបត្រ



ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅ គ.ម.ក. ទៅតាមទម្រង់បែបបទដែលបានកំណត់។

ករណីស្នើសុំបន្តអាជ្ញាបណ្ណ ភ្នាក់ងារក្រុមហ៊ុនមូលបត្រត្រូវដាក់ពាក្យស្នើសុំនៅ គ.ម.ក. ទៅតាមទម្រង់បែបបទដែលបានកំណត់ ក្នុងរយៈពេលយ៉ាងតិច ៣០ (សាមសិប) ថ្ងៃ មុនកាលបរិច្ឆេទដែលអាជ្ញាបណ្ណចាស់អស់សុពលភាព។ ការដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណទៅ គ.ម.ក. នៅក្រោយកាលបរិច្ឆេទដែលអាជ្ញាបណ្ណចាស់អស់សុពលភាព ត្រូវបានចាត់ទុកជាការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណថ្មី។

អគ្គនាយកនៃ គ.ម.ក. ត្រូវផ្តល់ដំណឹងជាលាយលក្ខណ៍អក្សរ ដល់បុគ្គលដាក់ពាក្យស្នើសុំ អំពីសេចក្តីយល់ព្រម ឬបដិសេធលើពាក្យស្នើសុំអាជ្ញាបណ្ណនៅក្នុងកថាខណ្ឌទី ១ នៃប្រការនេះ ក្នុងរយៈពេលយ៉ាងយូរ ៤៥ (សែសិបប្រាំ) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដែល គ.ម.ក. ទទួលបានពាក្យស្នើសុំពេញលេញ។

អគ្គនាយកនៃ គ.ម.ក. ត្រូវផ្តល់ដំណឹងជាលាយលក្ខណ៍អក្សរ ដល់បុគ្គលដាក់ពាក្យស្នើសុំ អំពីសេចក្តីយល់ព្រម ឬបដិសេធលើពាក្យស្នើសុំបន្តអាជ្ញាបណ្ណនៅក្នុងកថាខណ្ឌទី ២ នៃប្រការនេះ ក្នុងរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដែល គ.ម.ក. ទទួលបានពាក្យស្នើសុំពេញលេញ។

ប្រការ ៣៣. -

ដើម្បីទទួលបានអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណធ្វើសកម្មភាពអាជីវកម្មជាភ្នាក់ងារក្រុមហ៊ុនមូលបត្រ បុគ្គលដាក់ពាក្យស្នើសុំត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖

១-បំពេញតាមគ្រប់លក្ខខណ្ឌតម្រូវដែលមានចែងក្នុងមាត្រា ៤១ នៃអនុក្រឹត្យ។

២-ជានីតិជនដែលតាំងទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

៣-បំពេញលក្ខខណ្ឌយ៉ាងហោចណាស់មួយក្នុងចំណោមលក្ខខណ្ឌដូចខាងក្រោម ៖

ក-មានសញ្ញាបត្រយ៉ាងតិចកម្រិតឧត្តមសិក្សាក្នុងជំនាញពាក់ព័ន្ធនឹងវិស័យមូលបត្រ ឬហិរញ្ញវត្ថុ ឬសញ្ញាបត្រផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែលនៅក្នុងវិស័យហិរញ្ញវត្ថុ។



ខ-មានលិខិតបញ្ជាក់ជំនាញវិជ្ជាជីវៈពាក់ព័ន្ធនឹងវិស័យមូលបត្រ ឬហិរញ្ញវត្ថុ និងមានបទពិសោធន៍យ៉ាងតិច ០៣ (បី) ឆ្នាំ នៅក្នុងទីផ្សារហិរញ្ញវត្ថុ។

គ-ធ្លាប់ទទួលបានអាជ្ញាបណ្ណធ្វើជាភ្នាក់ងារក្រុមហ៊ុនមូលបត្រ ក្នុងរយៈពេលយ៉ាងតិច ០៣ (បី) ឆ្នាំ ពីយុត្តាធិការដែលទទួលស្គាល់ដោយ គ.ម.ក. ។

៤-ឆ្លងកាត់ការប្រលងដែលរៀបចំឡើងដោយ គ.ម.ក. ហើយលទ្ធផលប្រលងមានសុពលភាព ០២ (ពីរ) ឆ្នាំគិតចាប់ពីកាលបរិច្ឆេទដែល គ.ម.ក. ប្រកាសលទ្ធផលប្រលង។

៥-មិនធ្លាប់ធ្វើជាមន្ត្រី ឬសមាជិកនៃ គ.ម.ក. ឬជាបុគ្គលិកជាន់ខ្ពស់ ឬសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ប្រតិបត្តិករ ក្នុងរយៈពេល ០២ (ពីរ) ឆ្នាំចុងក្រោយ គិតមកត្រឹមកាលបរិច្ឆេទដាក់ពាក្យស្នើសុំ។

៦-បំពេញលក្ខខណ្ឌដែលមានចែងក្នុងចំណុចទី ៨ ដល់ទី ១០ នៃប្រការ ១៧ នៃប្រកាសនេះ។

ប្រការ ៣៤.-

ស្របតាមចំណុចទី ៤ នៃប្រការ ៣៣ នៃប្រកាសនេះ បុគ្គលដាក់ពាក្យស្នើសុំ ឬអ្នកកាន់អាជ្ញាបណ្ណធ្វើជាភ្នាក់ងារក្រុមហ៊ុនមូលបត្រ ត្រូវឆ្លងកាត់ការប្រលងឡើងវិញ ឬចូលរួមវគ្គបណ្តុះបណ្តាលដែលរៀបចំឡើងដោយ គ.ម.ក. មុនពេលលទ្ធផលប្រលងអស់សុពលភាព ដើម្បីរក្សាតុល្យវិបល្លាសរបស់ខ្លួន។

ប្រការ ៣៥.-

អគ្គនាយកនៃ គ.ម.ក. អាចបដិសេធលើពាក្យស្នើសុំអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណរបស់បុគ្គលដាក់ពាក្យស្នើសុំ ដោយផ្អែកលើមូលហេតុដូចខាងក្រោម ៖

១-ការដាក់ពាក្យស្នើសុំមិនបានធ្វើឡើងស្របតាមប្រការ ៣២ នៃប្រកាសនេះ។

២-បុគ្គលដាក់ពាក្យស្នើសុំមិនបានបំពេញលក្ខខណ្ឌតម្រូវដែលមានចែងក្នុងប្រការ

៣៣ នៃប្រកាសនេះ។



៣-មានមូលហេតុដូចមានចែងក្នុងចំណុចទី៣ ទី៤ ទី៦ ទី៧ ទី១០ ឬទី១១ នៃប្រការ ២៨ នៃប្រកាសនេះ។

ប្រការ ៣៦.-

ភ្នាក់ងារក្រុមហ៊ុនមូលបត្រដែលទទួលបានអាជ្ញាបណ្ណ ត្រូវចាប់ផ្តើមធ្វើសកម្មភាពអាជីវកម្មក្នុងរយៈពេលយ៉ាងយូរ ០៣ (បី) ខែ គិតចាប់ពីកាលបរិច្ឆេទចេញអាជ្ញាបណ្ណ។

ប្រការ ៣៧.-

អគ្គនាយកនៃ គ.ម.ក. អាចចាត់វិធានការដូចដែលមានចែងក្នុងមាត្រា ៣៤ នៃច្បាប់ ចំពោះអ្នកកាន់អាជ្ញាបណ្ណធ្វើជាភ្នាក់ងារក្រុមហ៊ុនមូលបត្រ ប្រសិនបើ ៖

១-អ្នកកាន់អាជ្ញាបណ្ណទទួលមរណភាព ឬក្លាយជាជនអសមត្ថភាព។

២-អ្នកកាន់អាជ្ញាបណ្ណបញ្ឈប់ ឬមិនអាចធ្វើសកម្មភាពអាជីវកម្មជាភ្នាក់ងារក្រុមហ៊ុនមូលបត្រក្នុងរយៈពេល ០៣ (បី) ខែជាប់គ្នា។

៣-អាជ្ញាបណ្ណនៃក្រុមហ៊ុនមូលបត្ររបស់ភ្នាក់ងារនោះត្រូវបានល្អ ឬដកហូត។

៤-អ្នកកាន់អាជ្ញាបណ្ណមិនអនុវត្តតាមលក្ខខណ្ឌតម្រូវណាមួយដែលមានចែងក្នុងប្រការ ៣៣ នៃប្រកាសនេះ។

៥-អ្នកកាន់អាជ្ញាបណ្ណបានប្រព្រឹត្តល្មើសនឹងលក្ខខណ្ឌ ឬការដាក់កំហិតលើអាជ្ញាបណ្ណ ឬសេចក្តីណែនាំណាមួយរបស់អគ្គនាយកនៃ គ.ម.ក. ដែលស្ថិតនៅក្រោមច្បាប់អនុក្រឹត្យ និងប្រកាសនេះ។

៦-អ្នកកាន់អាជ្ញាបណ្ណបានប្រព្រឹត្តល្មើសនឹងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។

ករណីអគ្គនាយកនៃ គ.ម.ក. បានចាត់វិធានការដែលមានចែងក្នុងកថាខណ្ឌទី ១ នៃប្រការនេះ ភ្នាក់ងារក្រុមហ៊ុនមូលបត្រត្រូវជូនដំណឹងជាបន្ទាន់ដល់អតិថិជនទាំងអស់របស់ក្រុមហ៊ុនមូលបត្រ តាមរយៈការផ្សព្វផ្សាយជាលាយលក្ខណ៍អក្សរ អំពីវិធានការទាំងនោះលើកលែងតែមានការកំណត់ផ្សេងពីនេះដោយអគ្គនាយកនៃ គ.ម.ក.។

ភ្នាក់ងារក្រុមហ៊ុនមូលបត្រដែលអាជ្ញាបណ្ណរបស់ខ្លួនត្រូវបានល្អ ឬដកហូត ម្ចាស់ទុក



ថាគ្មានអាជ្ញាបណ្ណ ចាប់ពីកាលបរិច្ឆេទដែលអាជ្ញាបណ្ណត្រូវបានល្អ ឬដកហូត។

ជំពូកទី ៥
ការផ្តល់អាជ្ញាបណ្ណដល់ទីប្រឹក្សាវិនិយោគ

ប្រការ ៣៨.-

អាជ្ញាបណ្ណរបស់ក្រុមហ៊ុនទីប្រឹក្សាវិនិយោគ និងភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ មានសុពលភាព ០២ (ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចេញអាជ្ញាបណ្ណ។

អាជ្ញាបណ្ណដែលសុំបន្តដោយក្រុមហ៊ុនទីប្រឹក្សាវិនិយោគ និងភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ មានសុពលភាព ០៣ (បី) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដែលអាជ្ញាបណ្ណចាស់អស់សុពលភាព។

ប្រការ ៣៩.-

បុគ្គលដែលមានបំណងធ្វើជាក្រុមហ៊ុនទីប្រឹក្សាវិនិយោគ ឬធ្វើជាភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅ គ.ម.ក. ទៅតាមទម្រង់បែបបទដែលបានកំណត់។

ករណីស្នើសុំបន្តអាជ្ញាបណ្ណ ក្រុមហ៊ុនទីប្រឹក្សាវិនិយោគ ឬភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ ត្រូវដាក់ពាក្យស្នើសុំនៅ គ.ម.ក. ទៅតាមទម្រង់បែបបទដែលបានកំណត់ក្នុងរយៈពេលមិនតិចជាង ៣០ (សាមសិប) ថ្ងៃ មុនកាលបរិច្ឆេទដែលអាជ្ញាបណ្ណចាស់អស់សុពលភាព។ ការដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណទៅ គ.ម.ក. នៅក្រោយកាលបរិច្ឆេទដែលអាជ្ញាបណ្ណចាស់អស់សុពលភាព ត្រូវបានចាត់ទុកជាការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណថ្មី។

អគ្គនាយកនៃ គ.ម.ក. ត្រូវផ្តល់ដំណឹងជាលាយលក្ខណ៍អក្សរ ដល់បុគ្គលដាក់ពាក្យស្នើសុំ អំពីសេចក្តីយល់ព្រម ឬបដិសេធលើពាក្យស្នើសុំអាជ្ញាបណ្ណដូចមានចែងក្នុងកថាខណ្ឌទី ១ នៃប្រការនេះ ក្នុងរយៈពេលយ៉ាងយូរ ៤៥ (សែសិបប្រាំ) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដែល គ.ម.ក. ទទួលបានពាក្យស្នើសុំពេញលេញ។



អគ្គនាយកនៃ គ.ម.ក. ត្រូវផ្តល់ដំណឹងជាលាយលក្ខណ៍អក្សរ ដល់បុគ្គលដាក់ពាក្យ ស្នើសុំ អំពីសេចក្តីយល់ព្រម ឬបដិសេធលើពាក្យស្នើសុំបន្តអាជ្ញាបណ្ណដូចមានចែងក្នុងកថា- ខណ្ឌទី ២ នៃប្រកាសនេះ ក្នុងរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីកាល- បរិច្ឆេទដែល គ.ម.ក. ទទួលបានពាក្យស្នើសុំពេញលេញ។

ប្រការ ៤០.-

ដើម្បីទទួលបានអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណធ្វើជាក្រុមហ៊ុនទីប្រឹក្សាវិនិយោគ បុគ្គល ដាក់ពាក្យស្នើសុំត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖

១-បុគ្គលដាក់ពាក្យស្នើសុំ ត្រូវតែជាក្រុមហ៊ុនមូលធន ឬក្រុមហ៊ុនសហកម្មសិទ្ធិដែល ត្រូវបានបង្កើតឡើងដោយអនុលោមតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ឬច្បាប់ផ្សេង ទៀត។

២-បុគ្គលដាក់ពាក្យស្នើសុំ ត្រូវមានមូលធនអប្បបរមា ៤០០.០០០.០០០ (បួនរយ លាន) រៀល ដែលក្នុងនោះត្រូវដាក់នៅធនាគារជាតិនៃកម្ពុជា នូវប្រាក់តម្កល់ធានា អាជីវកម្ម និង/ឬឧបករណ៍តម្កល់ធានាអាជីវកម្មដែលកំណត់ដោយ គ.ម.ក. ចំនួន ៨០.០០០.០០០ (ប្រាំសិបលាន) រៀល។

៣-បុគ្គលដាក់ពាក្យស្នើសុំ ត្រូវមានភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគលើមូលបត្រ ដែល ត្រូវទទួលអាជ្ញាបណ្ណស្របតាមប្រកាសនេះ។

៤-នាយកប្រតិបត្តិ និងអភិបាល ឬ សហកម្មសិទ្ធិករ របស់បុគ្គលដាក់ពាក្យស្នើសុំ ៖

ក-មិនធ្លាប់ត្រូវបានប្រកាសក្ស័យធន ឬ ប្រសិនបើនាយកប្រតិបត្តិ និង អភិបាល ឬសហកម្មសិទ្ធិករណាម្នាក់ធ្លាប់ត្រូវបានប្រកាសក្ស័យធន កាលបរិច្ឆេទប្រកាស ក្ស័យធនមិនត្រូវមានរយៈពេលតិចជាង ០៥ (ប្រាំ) ឆ្នាំឡើយ គិតមកត្រឹមកាលបរិច្ឆេទ ដាក់ពាក្យស្នើសុំ។

ខ-មិនធ្លាប់ធ្វើជានាយកប្រតិបត្តិ អភិបាល ឬសហកម្មសិទ្ធិករ របស់ក្រុមហ៊ុន ដែលធ្លាប់ត្រូវបានបដិសេធការផ្តល់អាជ្ញាបណ្ណដោយអគ្គនាយកនៃ គ.ម.ក. ឬស្ថាប័នណា មួយរបស់ប្រទេសផ្សេងទៀតដែលមានអំណាចប្រហាក់ប្រហែលនឹង គ.ម.ក. លើកលែងតែ មានការអនុញ្ញាតពី គ.ម.ក.។



គ-មិនធ្លាប់ធ្វើជានាយកប្រតិបត្តិ អភិបាល ឬសហកម្មសិទ្ធិករ របស់ក្រុមហ៊ុន ដែលអាជ្ញាបណ្ណរបស់ក្រុមហ៊ុននោះត្រូវបានដកហូតយកវិញដោយអគ្គនាយកនៃ គ.ម.ក. ឬស្ថាប័នណាមួយរបស់ប្រទេសផ្សេងទៀតដែលមានអំណាចប្រហាក់ប្រហែលនឹង គ.ម.ក. លើកលែងតែមានការអនុញ្ញាតពី គ.ម.ក.។

៥-នាយកប្រតិបត្តិ និងអភិបាល ឬសហកម្មសិទ្ធិករ និងនិយោជិតគ្រប់រូបដែល បំពេញភារកិច្ចពាក់ព័ន្ធនឹងការកាន់អាជ្ញាបណ្ណ របស់បុគ្គលដាក់ពាក្យស្នើសុំ ត្រូវតែមាន លក្ខណសម្បត្តិ និងអត្ថបរិយាប័ន្នមានចែងក្នុងមាត្រា ៤២ នៃអនុក្រឹត្យ។

៦-យ៉ាងហោចណាស់មានអភិបាលម្នាក់ ឬសហកម្មសិទ្ធិករម្នាក់ និងនិយោជិតម្នាក់ របស់បុគ្គលដាក់ពាក្យស្នើសុំ ត្រូវមានគុណវុឌ្ឍិគ្រប់គ្រាន់ ដើម្បីទទួលអាជ្ញាបណ្ណធ្វើជា ភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ។

៧-បុគ្គលដាក់ពាក្យស្នើសុំត្រូវមានអគារ និងបរិវេណដែលស្ថិតនៅទីតាំងសមស្រប និងមានបំពាក់ឧបករណ៍គ្រប់គ្រាន់ ដើម្បីផ្តល់សេវាកម្មសមស្របដល់អតិថិជននូវសកម្មភាព នានាដែលមានចែងក្នុងអាជ្ញាបណ្ណ ឬមានភស្តុតាងដែលអាចទទួលយកបានដោយអគ្គនាយក នៃ គ.ម.ក. ដែលបញ្ជាក់ថា អគារ និងបរិវេណនោះនឹងអាចប្រើប្រាស់បាន ប្រសិនបើ អាជ្ញាបណ្ណត្រូវបានផ្តល់ឱ្យ។

៨-បុគ្គលដាក់ពាក្យស្នើសុំត្រូវបំពេញលក្ខខណ្ឌដែលមានចែងក្នុងចំណុចទី ៨ ដល់ទី ១០ នៃប្រការ ១៧ នៃប្រកាសនេះ។

ប្រការ ៤១.-

ដើម្បីទទួលបានអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណធ្វើជាភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគក្នុង ក្របខណ្ឌក្រុមហ៊ុនមូលបត្រ ឬក្រុមហ៊ុនទីប្រឹក្សាវិនិយោគ រូបវន្តបុគ្គលដែលស្នើសុំ ត្រូវ បំពេញលក្ខខណ្ឌដូចខាងក្រោម ៖

- ១-ជានីតិជនដែលតាំងទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ២-មានលក្ខណសម្បត្តិ និងអត្ថបរិយាប័ន្នមានចែងក្នុងប្រការ ៤២ នៃអនុក្រឹត្យ។
- ៣-មានបទពិសោធន៍ការងារពាក់ព័ន្ធនឹងវិស័យមូលបត្រយ៉ាងតិច ០៥ (ប្រាំ) ឆ្នាំ ដែលក្នុងនោះ យ៉ាងតិច ០៣ (បី) ឆ្នាំពាក់ព័ន្ធនឹងការផ្តល់ប្រឹក្សាវិនិយោគលើមូលបត្រ។



៤-ផ្តល់ជូនអគ្គនាយកនៃ គ.ម.ក. នូវការយល់ព្រមជាលាយលក្ខណ៍អក្សរ ពី ក្រុមហ៊ុនមូលបត្រ ឬក្រុមហ៊ុនទីប្រឹក្សាវិនិយោគ ដែលក្រុមហ៊ុនមូលបត្រ ឬក្រុមហ៊ុន ទីប្រឹក្សាវិនិយោគនោះបានទទួលយល់ព្រមឱ្យបុគ្គលនោះធ្វើជាភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ នៅក្នុងក្រុមហ៊ុន។

៥-បំពេញលក្ខខណ្ឌដែលមានចែងក្នុងចំណុចទី ៨ ដល់ទី ១០ នៃប្រការ ១៧ និងចំណុចទី ៤ និងទី ៥ នៃប្រការ ៣៣ នៃប្រកាសនេះ។

ប្រការ ៤២.-

ស្របតាមប្រការ ៤១ នៃប្រកាសនេះ បុគ្គលដាក់ពាក្យស្នើសុំ ឬអ្នកកាន់អាជ្ញាបណ្ណ ធ្វើជាភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ ត្រូវឆ្លងកាត់ការប្រលង ឬចូលរួមវគ្គបណ្តុះបណ្តាល ដែលរៀបចំដោយ គ.ម.ក. មុនកាលបរិច្ឆេទដែលលទ្ធផលប្រលងអស់សុពលភាព ដើម្បី រក្សាគុណវុឌ្ឍិរបស់ខ្លួន។

ប្រការ ៤៣.-

អគ្គនាយកនៃ គ.ម.ក. អាចបដិសេធលើពាក្យស្នើសុំអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណ របស់ក្រុមហ៊ុនទីប្រឹក្សាវិនិយោគ ឬភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ ដោយផ្អែកលើមូលហេតុ ដូចខាងក្រោម ៖

១-ពាក្យស្នើសុំមិនបានធ្វើឡើងស្របតាមប្រការ ៣៩ នៃប្រកាសនេះ។

២-បុគ្គលដាក់ពាក្យស្នើសុំមិនបានគោរពតាមលក្ខខណ្ឌតម្រូវដែលមានចែងក្នុង ប្រការ ៤០ ឬប្រការ ៤១ នៃប្រកាសនេះ។

៣-មានមូលហេតុដូចមានចែងក្នុងចំណុចទី ៣ ដល់ទី ១១ នៃប្រការ ២៨ នៃ ប្រកាសនេះ។

ប្រការ ៤៤.-

ក្រុមហ៊ុនទីប្រឹក្សាវិនិយោគដែលទទួលបានអាជ្ញាបណ្ណ ត្រូវចាប់ផ្តើមធ្វើអាជីវកម្មក្នុង រយៈពេលយ៉ាងយូរ ០៦ (ប្រាំមួយ) ខែ គិតចាប់ពីកាលបរិច្ឆេទចេញអាជ្ញាបណ្ណ។



ភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគដែលទទួលបានអាជ្ញាបណ្ណ ត្រូវចាប់ផ្តើមធ្វើសកម្មភាព អាជីវកម្មក្នុងក្របខណ្ឌក្រុមហ៊ុនមូលបត្រ ឬក្រុមហ៊ុនទីប្រឹក្សាវិនិយោគ ក្នុងរយៈពេលយ៉ាងយូរ ០៣ (បី) ខែ គិតចាប់ពីកាលបរិច្ឆេទចេញអាជ្ញាបណ្ណ។

ប្រការ ៤៥.-

ក្រុមហ៊ុនមូលបត្រ ឬក្រុមហ៊ុនទីប្រឹក្សាវិនិយោគត្រូវទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ដែលកើតចេញពីសកម្មភាពរបស់ភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ ដែលទទួលបានការអនុញ្ញាតឱ្យធ្វើសកម្មភាពក្រោមលក្ខខណ្ឌនៃអាជ្ញាបណ្ណរបស់ខ្លួន ឬធ្វើសកម្មភាពផ្សេងទៀតដែលទទួលបានការអនុញ្ញាតពីក្រុមហ៊ុនមូលបត្រ ឬក្រុមហ៊ុនទីប្រឹក្សាវិនិយោគ។

សកម្មភាពរបស់ភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ ដែលនាំឱ្យក្រុមហ៊ុនមូលបត្រ ឬក្រុមហ៊ុនទីប្រឹក្សាវិនិយោគទទួលខុសត្រូវចំពោះបណ្តឹងរដ្ឋប្បវេណី រាប់បញ្ចូលទាំងការគេចវេរៈមិនចាត់វិធានការក្នុងស្ថានភាពជាក់ស្តែងណាមួយផងដែរ។

សកម្មភាពរបស់ភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ ដែលអនុញ្ញាតដោយក្រុមហ៊ុនមូលបត្រ ឬក្រុមហ៊ុនទីប្រឹក្សាវិនិយោគ ត្រូវគិតទាំងសកម្មភាពដែលទទួលបានការអនុញ្ញាតដោយតុល្យភាព ដោយឈរលើមូលដ្ឋានដែលក្រុមហ៊ុនមូលបត្រ ឬក្រុមហ៊ុនទីប្រឹក្សាវិនិយោគ ដឹង ឬគួរតែដឹង ភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគនោះបានធ្វើសកម្មភាពនានា ហើយមិនចាត់វិធានការដើម្បីទប់ស្កាត់ ឬបដិសេធសកម្មភាពទាំងនោះ។

ប្រការ ៤៦.-

អគ្គនាយកនៃ គ.ម.ក. អាចចាត់វិធានការដែលមានចែងក្នុងមាត្រា ៣៤ នៃច្បាប់ ចំពោះអ្នកកាន់អាជ្ញាបណ្ណធ្វើជាភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ ប្រសិនបើ ÷

១-អ្នកកាន់អាជ្ញាបណ្ណទទួលមរណភាព ឬក្លាយជាជនអសមត្ថភាព។

២-អ្នកកាន់អាជ្ញាបណ្ណបញ្ឈប់ដំណើរការ ឬមិនអាចធ្វើសកម្មភាពអាជីវកម្មដែលទទួលបានអាជ្ញាបណ្ណក្នុងរយៈពេល ០៣ (បី) ខែជាប់គ្នា។

៣-អាជ្ញាបណ្ណនៃក្រុមហ៊ុនមូលបត្រ ឬទីប្រឹក្សាវិនិយោគរបស់ភ្នាក់ងារផ្តល់ប្រឹក្សា



វិនិយោគនោះត្រូវបានព្យួរ ឬដកហូត។

៤-អ្នកកាន់អាជ្ញាបណ្ណមិនអនុវត្តតាមលក្ខខណ្ឌតម្រូវណាមួយដែលមានចែងក្នុងប្រការ ៤១ នៃប្រកាសនេះ។

៥-អ្នកកាន់អាជ្ញាបណ្ណបានប្រព្រឹត្តល្មើសនឹងលក្ខខណ្ឌ ឬការដាក់កំហិតលើអាជ្ញាបណ្ណ ឬសេចក្តីណែនាំណាមួយរបស់អគ្គនាយកនៃ គ.ម.ក. ដែលស្ថិតនៅក្រោមច្បាប់អនុក្រឹត្យ និងប្រកាសនេះ។

៦-អ្នកកាន់អាជ្ញាបណ្ណបានប្រព្រឹត្តល្មើសនឹងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។

ករណីអគ្គនាយកនៃ គ.ម.ក. បានចាត់វិធានការដែលមានចែងក្នុងកថាខណ្ឌទី ១ នៃប្រការនេះ ភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគត្រូវជូនដំណឹងជាបន្ទាន់ តាមរយៈការផ្សព្វផ្សាយជាលាយលក្ខណ៍អក្សរ ដល់អតិថិជនទាំងអស់របស់ក្រុមហ៊ុនមូលបត្រ ឬក្រុមហ៊ុនទីប្រឹក្សាវិនិយោគ ដែលទទួលប្រឹក្សាវិនិយោគ អំពីវិធានការទាំងនោះ លើកលែងតែមានការកំណត់ផ្សេងពីនេះដោយអគ្គនាយកនៃ គ.ម.ក.។

ភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគដែលអាជ្ញាបណ្ណរបស់ខ្លួនត្រូវបានព្យួរ ឬដកហូត ចាត់ទុកថាគ្មានអាជ្ញាបណ្ណ ចាប់ពីកាលបរិច្ឆេទដែលអាជ្ញាបណ្ណត្រូវបានព្យួរ ឬដកហូត។

ប្រការ ៤៧.-

អគ្គនាយកនៃ គ.ម.ក. អាចចាត់វិធានការដែលមានចែងក្នុងមាត្រា ៣៤ នៃច្បាប់ចំពោះអ្នកកាន់អាជ្ញាបណ្ណធ្វើជាក្រុមហ៊ុនទីប្រឹក្សាវិនិយោគ ប្រសិនបើអ្នកកាន់អាជ្ញាបណ្ណ ÷

១-ស្ថិតក្នុងស្ថានភាពត្រូវបញ្ឈប់ ឬរំលាយអាជីវកម្ម។

២-បញ្ឈប់ដំណើរការ ឬមិនអាចធ្វើសកម្មភាពអាជីវកម្មដែលទទួលបានអាជ្ញាបណ្ណក្នុងរយៈពេល ០៦ (ប្រាំមួយ) ខែជាប់គ្នា។

៣-មិនអនុវត្តតាមលក្ខខណ្ឌតម្រូវណាមួយដែលមានចែងក្នុងប្រការ ៤០ នៃប្រកាសនេះ។

៤-បានប្រព្រឹត្តល្មើសនឹងលក្ខខណ្ឌ ឬការដាក់កំហិតលើអាជ្ញាបណ្ណ ឬសេចក្តីណែនាំណាមួយរបស់អគ្គនាយកនៃ គ.ម.ក. ដែលស្ថិតនៅក្រោមច្បាប់ អនុក្រឹត្យ និងប្រកាសនេះ។



៥-បានប្រព្រឹត្តល្មើសនឹងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។

ករណីអគ្គនាយកនៃ គ.ម.ក. បានចាត់វិធានការដែលមានចែងក្នុងកថាខណ្ឌទី ១ នៃប្រការនេះ ក្រុមហ៊ុនទីប្រឹក្សាវិនិយោគត្រូវជូនដំណឹងជាបន្ទាន់ តាមរយៈការផ្សព្វផ្សាយ ជាលាយលក្ខណ៍អក្សរ ដល់ភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ និងអតិថិជនទាំងអស់របស់ខ្លួន អំពីវិធានការទាំងនោះ លើកលែងតែមានការកំណត់ផ្សេងពីនេះដោយអគ្គនាយកនៃ គ.ម.ក.។

ក្រុមហ៊ុនទីប្រឹក្សាវិនិយោគដែលអាជ្ញាបណ្ណរបស់ខ្លួនត្រូវបានព្យួរ ឬដកហូត ចាត់ទុក ថាគ្មានអាជ្ញាបណ្ណ ចាប់ពីកាលបរិច្ឆេទដែលអាជ្ញាបណ្ណត្រូវបានព្យួរ ឬដកហូត។

ប្រការ ៤៨.-

ក្រុមហ៊ុនទីប្រឹក្សាវិនិយោគ ឬក្រុមហ៊ុនមូលបត្រ ត្រូវយកកម្រៃសេវានៃការផ្តល់ប្រឹក្សា វិនិយោគតាមការកំណត់របស់ គ.ម.ក.។

ជំពូកទី ៦

កម្រៃក្នុងការផ្តល់អាជ្ញាបណ្ណ

ប្រការ ៤៩.-

បុគ្គលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណធ្វើអាជីវកម្មជាក្រុមហ៊ុនមូលបត្រ ត្រូវបង់ថ្លៃពាក្យស្នើសុំ និងសោហ៊ុយសិក្សាសំណុំលិខិតជាសាច់ប្រាក់ចំនួន ២.០០០.០០០ (ពីរលាន) រៀល នៅពេលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និងត្រូវបង់ថ្លៃអាជ្ញាបណ្ណនៅ គ.ម.ក. ទៅតាមប្រភេទអាជីវកម្មមូលបត្រដូចខាងក្រោម ៖

១-ជាសាច់ប្រាក់ចំនួន ៨០.០០០.០០០ (ប៉ែតសិបលាន) រៀល សម្រាប់រយៈ ពេល ០២ (ពីរ) ឆ្នាំដំបូង និង ១២០.០០០.០០០ (មួយរយម្ភៃលាន) រៀល សម្រាប់ ការបន្តអាជ្ញាបណ្ណរយៈពេល ០៣ (បី) ឆ្នាំ ចំពោះអាជីវកម្មជាក្រុមហ៊ុនធានាទិញមូល បត្រ។



២-ជាសាច់ប្រាក់ចំនួន ៦០.០០០.០០០ (ហុកសិបលាន) រៀល សម្រាប់រយៈពេល ០២ (ពីរ) ឆ្នាំដំបូង និង ៩០.០០០.០០០ (កៅសិបលាន) រៀល សម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល ០៣ (បី) ឆ្នាំ ចំពោះអាជីវកម្មជាពាណិជ្ជកម្មមូលបត្រ។

៣-ជាសាច់ប្រាក់ចំនួន ៤០.០០០.០០០ (សែសិបលាន) រៀល សម្រាប់រយៈពេល ០២ (ពីរ) ឆ្នាំដំបូង និង ៦០.០០០.០០០ (ហុកសិបលាន) រៀល សម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល ០៣ (បី) ឆ្នាំ ចំពោះអាជីវកម្មជាឈ្មួញជើងសាមូលបត្រ។

ប្រការ ៥០.-

បុគ្គលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណធ្វើសកម្មភាពអាជីវកម្មជាភ្នាក់ងារក្រុមហ៊ុនមូលបត្រត្រូវបង់ថ្លៃពាក្យស្នើសុំ និងសោហ៊ុយសិក្សាសំណុំលិខិតជាសាច់ប្រាក់ចំនួន ៨០០.០០០ (ប្រាំបីរយពាន់) រៀល នៅពេលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និងបង់ថ្លៃអាជ្ញាបណ្ណនៅ គ.ម.ក. ជាសាច់ប្រាក់ចំនួន ២.៥០០.០០០ (ពីរលានប្រាំសែន) រៀល សម្រាប់រយៈពេល ០២ (ពីរ) ឆ្នាំដំបូង និង ៣.៧៥០.០០០ (បីលានប្រាំពីរសែនហាសិបម៉ឺន) រៀល សម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល ០៣ (បី) ឆ្នាំ។

ប្រការ ៥១.-

បុគ្គលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណធ្វើជាក្រុមហ៊ុនទីប្រឹក្សាវិនិយោគត្រូវបង់ថ្លៃពាក្យស្នើសុំ និងសោហ៊ុយសិក្សាសំណុំលិខិតជាសាច់ប្រាក់ចំនួន ១.០០០.០០០ (មួយលាន) រៀល នៅពេលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និងបង់ថ្លៃអាជ្ញាបណ្ណនៅ គ.ម.ក. ជាសាច់ប្រាក់ចំនួន ១០.០០០.០០០ (ដប់លាន) រៀលសម្រាប់រយៈពេល ០២ (ពីរ) ឆ្នាំដំបូង និង ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល សម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល ០៣ (បី) ឆ្នាំ។

បុគ្គលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណធ្វើជាភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគត្រូវបង់ថ្លៃពាក្យស្នើសុំ និងសោហ៊ុយសិក្សាសំណុំលិខិតជាសាច់ប្រាក់ចំនួន ៤០០.០០០ (បួនរយពាន់) រៀល នៅពេលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និងបង់ថ្លៃអាជ្ញាបណ្ណនៅ



គ.ម.ក. ជាសាច់ប្រាក់ចំនួន ១.៥០០.០០០ (មួយលានប្រាំសែន) រៀល សម្រាប់រយៈពេល ០២ (ពីរ) ឆ្នាំដំបូង និង ២.២៥០.០០០ (ពីរលានពីរសែនប្រាំម៉ឺន) រៀល សម្រាប់ការបន្តអាជ្ញាបណ្ណរយៈពេល ០៣ (បី) ឆ្នាំ។

ប្រការ ៥២.-

ថ្ងៃពាក្យស្នើសុំ និងសោហ៊ុយសិក្សាសំណុំលិខិត ស្របប្រកាសនេះ មិនត្រូវបានប្រគល់ឱ្យបុគ្គលដាក់ពាក្យស្នើសុំវិញឡើយ ទោះបីអាជ្ញាបណ្ណត្រូវបានបដិសេធមិនផ្តល់ឱ្យ ឬមិនបន្តឱ្យក៏ដោយ។

**ជំពូកទី ៧
បទប្បញ្ញត្តិផ្សេងៗ**

ប្រការ ៥៣.-

ករណីបុគ្គលដាក់ពាក្យស្នើសុំមានការកែប្រែឯកសារ ឬព័ត៌មានពាក់ព័ន្ធនឹងការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ឬបន្តអាជ្ញាបណ្ណ បុគ្គលដាក់ពាក្យស្នើសុំត្រូវផ្តល់ដំណឹងជាលាយលក្ខណ៍អក្សរ អំពីការកែប្រែនោះជាបន្ទាន់ទៅ គ.ម.ក.។

ប្រការ ៥៤.-

ករណីមានការកែប្រែបទប្បញ្ញត្តិពាក់ព័ន្ធនឹងការផ្តល់អាជ្ញាបណ្ណក្នុងអំឡុងពេលកំពុងពិនិត្យពាក្យស្នើសុំអាជ្ញាបណ្ណ ឬពាក្យស្នើសុំបន្តអាជ្ញាបណ្ណ បទប្បញ្ញត្តិថ្មីនេះត្រូវអនុវត្តចំពោះពាក្យស្នើសុំដែលកំពុងពិនិត្យនោះ។

ប្រការ ៥៥.-

អគ្គនាយកនៃ គ.ម.ក. ត្រូវផ្សព្វផ្សាយជាសាធារណៈ តាមរយៈគេហទំព័ររបស់ គ.ម.ក. និង/ឬមធ្យោបាយផ្សេងទៀត អំពីការផ្តល់អាជ្ញាបណ្ណ ការបន្តអាជ្ញាបណ្ណ



ការចាត់វិធានការ និង/ឬការដាក់ទណ្ឌកម្មផ្សេងៗស្របតាមច្បាប់ អនុក្រឹត្យ និងប្រកាស
នេះ លើកលែងតែមានការសម្រេចផ្សេងពីនេះដោយ គ.ម.ក.។

ជំពូកទី ៨
ទោសប្បញ្ញត្តិ

ប្រការ ៥៦.-

ករណីក្រុមហ៊ុនមូលបត្រដែលទទួលបានអាជ្ញាបណ្ណដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណ
ទៅ គ.ម.ក. តិចជាង ៦០ (ហុកសិប) ថ្ងៃ មុនកាលបរិច្ឆេទដែលអាជ្ញាបណ្ណចាស់
អស់សុពលភាព ក្រុមហ៊ុនមូលបត្រនោះត្រូវទទួលពិន័យអន្តរការណ៍ពី គ.ម.ក. ជាសាច់
ប្រាក់ចំនួន ១.០០០.០០០ (មួយលាន) រៀល ក្នុង ០១ (មួយ) ថ្ងៃចំពោះការដាក់ពាក្យ
ស្នើសុំយឺតយ៉ាវនេះ។

ករណីភ្នាក់ងារក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនទីប្រឹក្សានិយោគ និងភ្នាក់ងារផ្តល់
ប្រឹក្សានិយោគ ដែលទទួលបានអាជ្ញាបណ្ណ ដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណទៅ គ.ម.ក.
តិចជាង ៣០ (សាមសិប) ថ្ងៃ មុនកាលបរិច្ឆេទដែលអាជ្ញាបណ្ណចាស់អស់សុពលភាព
ភ្នាក់ងារក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនទីប្រឹក្សានិយោគ និងភ្នាក់ងារផ្តល់ប្រឹក្សានិយោគ
នោះ ត្រូវទទួលពិន័យអន្តរការណ៍ពី គ.ម.ក. ចំពោះការដាក់ពាក្យស្នើសុំយឺតយ៉ាវនេះ
ក្នុង ០១ (មួយ) ថ្ងៃ ជាសាច់ប្រាក់ចំនួន ÷

- ៦០០.០០០ (ប្រាំមួយរយពាន់) រៀល សម្រាប់ភ្នាក់ងារក្រុមហ៊ុនមូលបត្រ
- ៤០០.០០០ (បួនរយពាន់) រៀល សម្រាប់ក្រុមហ៊ុនទីប្រឹក្សានិយោគ
- ២០០.០០០ (ពីររយពាន់) រៀល សម្រាប់ភ្នាក់ងារផ្តល់ប្រឹក្សានិយោគ។

នៅពេលអាជ្ញាបណ្ណអស់សុពលភាព ក្រុមហ៊ុនមូលបត្រ ភ្នាក់ងារក្រុមហ៊ុនមូលបត្រ
ក្រុមហ៊ុនទីប្រឹក្សានិយោគ និងភ្នាក់ងារផ្តល់ប្រឹក្សានិយោគ ត្រូវបញ្ឈប់អាជីវកម្មភ្លាម។
ករណីនៅតែបន្តអាជីវកម្ម ក្រុមហ៊ុនមូលបត្រ ភ្នាក់ងារក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនទីប្រឹក្សា



វិនិយោគ និងភ្នាក់ងារផ្តល់ប្រឹក្សាវិនិយោគ ត្រូវផ្ដន្ទាទោសតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ប្រការ ៥៧.-

បុគ្គលដែលមិនគោរពតាមការណែនាំរបស់អគ្គនាយកនៃ គ.ម.ក. អនុលោមតាមមាត្រា ៣៧ នៃច្បាប់ ចំពោះការចាត់វិធានការលើមូលហេតុដូចមានកំណត់ក្នុងប្រការ ៣០ ប្រការ ៣៧ ប្រការ ៤៦ និងប្រការ ៤៧ នៃប្រកាសនេះ ត្រូវទទួលពិន័យអន្តរការណ៍ពី គ.ម.ក. តាមមាត្រា ៥៣ នៃច្បាប់។

ប្រការ ៥៨.-

គ្រប់បុគ្គលទាំងអស់ដែលប្រព្រឹត្តល្មើសនឹងប្រកាសនេះ ឬលក្ខខណ្ឌណាមួយដែលចែងដោយអនុលោមតាមប្រកាសនេះ គឺជាការប្រព្រឹត្តបទល្មើសដែលត្រូវទទួលពិន័យ និងផ្ដន្ទាទោសទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៅព្រះរាជាណាចក្រកម្ពុជា។

ជំពូកទី ៩

អនុប្បញ្ញត្តិ

ប្រការ ៥៩.-

ករណីដែល គ.ម.ក. មិនទាន់កំណត់អំពីការដាក់ឧបករណ៍តម្កល់ធានាអាជីវកម្មដូចមានចែងក្នុងប្រការ ១៧ និងប្រការ ៤០ នៃប្រកាសនេះ បុគ្គលដាក់ពាក្យស្នើសុំ ត្រូវដាក់ប្រាក់តម្កល់ធានាអាជីវកម្មជាសាច់ប្រាក់សុទ្ធនៅធនាគារជាតិនៃកម្ពុជា។

ជំពូកទី ១០

អវសានប្បញ្ញត្តិ

ប្រការ ៦០.-

គ.ម.ក. អាចចេញសេចក្តីណែនាំ ស្របតាមច្បាប់ អនុក្រឹត្យ និងប្រកាសនេះ ដើម្បីសម្រួលដល់ការយល់ដឹង និងការអនុវត្ត។



ប្រការ ៦១.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៦២.-

អគ្គនាយក អគ្គនាយករងនៃ គ.ម.ក. នាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រ នាយកដ្ឋានកិច្ចការគតិយុត្ត នាយកដ្ឋាន អង្គភាពដទៃទៀតដែលចំណុះឱ្យ គ.ម.ក. និង បុគ្គលពាក់ព័ន្ធ ត្រូវអនុវត្តតាមខ្លឹមសារនៃប្រកាសនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ។ *He: [Signature]*

រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០០៩



គាត ឈន់

ចម្លងជូន :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

- ខុទ្ទកាល័យឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ទីស្តីការគណៈរដ្ឋមន្ត្រី
- គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ

“ដើម្បីជូនជ្រាប”

- ដូចប្រការ ៦២

“ដើម្បីអនុវត្ត”

- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ឧបសម្ព័ន្ធប្រកាសលេខ.....

ស្តីពីការផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនមូលបត្រ និងគ្លាត់ការក្រុមហ៊ុនមូលបត្រ

ចុះថ្ងៃទី ០៩ ខែ ធ្នូ ២០០៩

ស្តាប់ដោយរាយការណ៍ការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យផ្ទៃក្នុង

១- ធាតុដែលត្រូវវាយតម្លៃ

ធាតុ (៣)	ធាតុរង (១២)
១-ការរៀបចំរចនាសម្ព័ន្ធ និងធនធានមនុស្សពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យផ្ទៃក្នុង	-ការរៀបចំរចនាសម្ព័ន្ធ និងធនធានមនុស្សនៃការគ្រប់គ្រងហានិភ័យ -ការរៀបចំរចនាសម្ព័ន្ធ និងធនធានមនុស្សនៃការត្រួតពិនិត្យផ្ទៃក្នុង -ការរៀបចំរចនាសម្ព័ន្ធ និងធនធានមនុស្សនៃការវិយាល័យផ្សេងៗ -ការរៀបចំរចនាសម្ព័ន្ធ និងធនធានមនុស្សនៃការវិយាល័យផ្សេងៗ
២-នីតិវិធីនៃការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យផ្ទៃក្នុង	-វិធានសម្រាប់ការគ្រប់គ្រងហានិភ័យ -វិធានសម្រាប់ការត្រួតពិនិត្យផ្ទៃក្នុង -ផែនការ និង/ឬ ការអនុវត្តពាក់ព័ន្ធនឹងការគ្រប់គ្រង និងការវាស់វែងហានិភ័យនៅក្នុងអាជីវកម្ម -ផែនការ និង/ឬ ការអនុវត្តពាក់ព័ន្ធនឹងការត្រួតពិនិត្យផ្ទៃក្នុងនៅក្នុងអាជីវកម្ម -ការចាត់វិធានការទប់ទល់ភាពអាសន្ន
៣-ប្រព័ន្ធកុំព្យូទ័រពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យ និងការ	-មូលដ្ឋានទិន្នន័យ (Database) និងប្រព័ន្ធកុំព្យូទ័រទាំងមូល



ត្រួតពិនិត្យផ្ទៃក្នុង	-ប្រព័ន្ធកុំព្យូទ័រសម្រាប់ការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យផ្ទៃក្នុង -ស្ថិរភាព និងសុវត្ថិភាពនៃប្រព័ន្ធកុំព្យូទ័រ
-----------------------	---

២-វិធីវាយតម្លៃ

ក-ធាតុរងនីមួយៗដូចមានចែងខាងលើ ត្រូវវាយតម្លៃដោយគិតលើលទ្ធផលនៃការពិនិត្យឯកសារ និងការពិនិត្យដល់ទីកន្លែង ទៅតាមស្តង់ដារនៃការវាយតម្លៃលម្អិតក្នុងធាតុនីមួយៗ។ ការវាយតម្លៃនេះត្រូវផ្អែកលើមាត្រដ្ឋានពិន្ទុដែលមានពី ១,០ ពិន្ទុដល់ ៥,០ ពិន្ទុ។

ស្តង់ដារ	ល្អណាស់	ល្អ	ធម្មតា	ខ្សោយ	គ្រោះថ្នាក់
ពិន្ទុនៃការវាយតម្លៃ	១,០-១,៤	១,៥-២,៤	២,៥-៣,៤	៣,៥-៤,៤	៤,៥-៥,០

ខ-ពិន្ទុរបស់ធាតុនីមួយៗ ត្រូវគណនាដោយប្រើប្រាស់មន្ត្រីមធ្យមភាគធម្មតា (Simple Average) នៃពិន្ទុរបស់ធាតុរងនីមួយៗ។

គ-ពិន្ទុសរុបនៃការវាយតម្លៃ ត្រូវគណនាដោយប្រើប្រាស់មន្ត្រីមធ្យមភាគតាមទម្ងន់ (Weighted Average) នៃពិន្ទុរបស់ធាតុនីមួយៗតាមរយៈទម្ងន់ដូចខាងក្រោម ÷

ធាតុ	ការរៀបចំរចនាសម្ព័ន្ធ និងធនធានមនុស្ស ពាក់ព័ន្ធនឹងការគ្រប់ គ្រងហានិភ័យ និងការ ត្រួតពិនិត្យផ្ទៃក្នុង	នីតិវិធីនៃការគ្រប់គ្រង ហានិភ័យ និងការ ត្រួតពិនិត្យផ្ទៃក្នុង	ប្រព័ន្ធកុំព្យូទ័រពាក់ព័ន្ធនឹង ការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យផ្ទៃក្នុង
ទម្ងន់	៣០%	៤០%	៣០%

ប-លទ្ធផលរួមនៃការវាយតម្លៃត្រូវកំណត់ទៅតាមពិន្ទុសរុបនៃការវាយតម្លៃដូច
ខាងក្រោម ៖

ពិន្ទុសរុបនៃការវាយតម្លៃ	១,០-១,៤	១,៥-២,៤	២,៥-៣,៤	៣,៥-៤,៤	៤,៥-៥,០
លទ្ធផលរួមនៃការវាយតម្លៃ	ល្អណាស់	ល្អ	ធម្មតា	ខ្សោយ	គ្រោះថ្នាក់